

အမိကျွမ်းကျင်

AWIG-AWIG

ရဟဏအမေဏဂါဏဏဏ

DESA ADAT BANJAR



ရဟဏဏဏ

DESA BANJAR

ရံမေဏဂါဏဏ

KECAMATAN BANJAR

ရဟဏဂါဏဏဏဏဏ

KABUPATEN BULELENG



ថែវីស្សិយសរុទតាសេសាត្ត្រៈ

Teges Niyasa Desa Adat Banjar :

១៣១ ធានីសិរិសិម

(1) Dasar segi lima

៖ បញ្ញាសិរិសិមសិរិសិមធានីសិរិសិម

: Pancasila sane pinaka Dasar Negara

សេសាត្ត្រៈសេសាត្ត្រៈសេសាត្ត្រៈ

taler Ideologi Negara

សេសាត្ត្រៈសេសាត្ត្រៈ

Indonesia.

១៣២ សិរិសិម

(2) Lingkaran

៖ សិរិសិមសេសាត្ត្រៈសេសាត្ត្រៈ

: Niyasa Patunggilan.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

ha. Lingkaran kapertama : Niyasa Buana Agung.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

na. Lingkaran kaping kalih: Niyasa Buana Alit.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

(3) I Lalang : Sejarah Desa Adat Banjar.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

ha. Tigang katih lalang : Tri Hita Karana.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

na. I Lalang sane tajep : Pikayun sane tajep.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

ca. I Lalang sane nguntul : Niyasa Kawibawan, Rendah Hati.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

ra. Satus kutus sunaran (9): Niyasa Dewata Nawa Sanga.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

ka. Apine makakalih : Niyasa Kawibawan.

၂၂၁၂ နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

da. Jenggala Kusa Prabawa: Pinaka witning Desa Banjar “Genah

နိဗ္ဗာန်ပီဗေဒ ၊ နိယမသုတေသန

I Lalang sane masunar”.

មុន សិទ្ធិ
MURDHA-CITTA

ក្លែង ឧប្បត្តិ

Om Swastyastu

ក្លែង ឧបិវ្វេណាស្តុតាមសិទ្ធិ

Om Awighnam Astu Nama Siddham

មហាបក្សត្រូវបានរៀនសូត្រហោរិយាសិទ្ធិវិទ្យា

Malarapan antuk asung kertha wara nugraha Ida Sang Hyang Widhi Wasa,

គ្រាមហាបក្សត្រូវបានរៀនសូត្រហោរិយាសិទ្ធិវិទ្យាសាមាគមក្រុមស្រុក

krama Desa Adat Banjar nunggalang paiguman pidabdab, kadasarin antuk pasuara

សាមាគមក្រុមស្រុកសាមាគមក្រុមស្រុកសាមាគមក្រុមស្រុកសាមាគមក្រុមស្រុក

sagilik saguluk sabayantaka, kayun suci nirmala tanpa leteh. Awig-awig

ប្រតិបត្តិការសាមាគមក្រុមស្រុកសាមាគមក្រុមស្រុកសាមាគមក្រុមស្រុក

puniki gumanti pinaka pikukuh, pamargi ri kalaning ngundukang swadharmaning

គ្រាមហាបក្សត្រូវបានរៀនសូត្រហោរិយាសិទ្ធិវិទ្យាសាមាគមក្រុមស្រុក

Krama Desa Adat Banjar, mangda prasida mikukuhang kasukerthan jagat miwah

គ្រាមហាបក្សត្រូវបានរៀនសូត្រហោរិយាសិទ្ធិវិទ្យាសាមាគមក្រុមស្រុក

krama desa tur kasungkemin antuk dharma. Prawertinnia ngrajegang agama

សាមាគមក្រុមស្រុកសាមាគមក្រុមស្រុកសាមាគមក្រុមស្រុកសាមាគមក្រុមស្រុក

manut dresta. Siosan ring punika, Awig-awig Desa Adat Banjar puniki satmaka

ទំព័រ ១០២ ក្នុង ១០២ ទំព័រ ១០២ ទំព័រ ១០២ ទំព័រ ១០២
titi pangancan miwah sepat siku pamatut, kaanggen ngiket Krama Desa ring
១០២ ១០២ ១០២ ១០២

Desa Adat Banjar.

ទំព័រ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២

Manut dresta, desane wantah pawakan pasayuban krama desa rawuhing

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
kulawarga pawongannia. Desane kaanggehang Bhuwana Agung, pawongannia

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
pinaka Bhuwana Alit. Sotaning Bhuwana Agung, desane wantah pawakan

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
bhuwana maurip jangkep saha Tri Hita Karana, luire:

bhuwana maurip jangkep saha Tri Hita Karana, luire:

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
ha. Parhyangan, sahananing kahyangan, panyiwian Desa genah ngarcana Ida

ha. Parhyangan, sahananing kahyangan, panyiwian Desa genah ngarcana Ida

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
Sang Hyang Parama Wisesa, maka jiwatman Desane.

Sang Hyang Parama Wisesa, maka jiwatman Desane.

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
na. Pawongan, krama saha warga desa makasami maka pawakan Tri Kaya,

na. Pawongan, krama saha warga desa makasami maka pawakan Tri Kaya,

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
mawanan Desane sida molah maprawerti.

mawanan Desane sida molah maprawerti.

១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២ ១០២
ca. Palemahan, tanah kakuwuban Desa sinanggeh stula sariraning Desane.

ca. Palemahan, tanah kakuwuban Desa sinanggeh stula sariraning Desane.

ហង្សបទីរាជានិរ្យមគតាបិរុ មលរាបត្តានិរេតេដ្ឋិមា មិនិរ្យ

Adung patemoning Bhuwana kalih, malarapan Santi Jagadhita, sinanggeh

មុន្តានិប្បុរាទតបច្ឆិមនិវេនិប្បុរិក្ខុតេសេសា ៕

murdhaning prayojana pangriptaning Awig-awig Desa Adat.

សិន្យសាម្បត្តិបិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា

Sinah sampun awig-awig sane karipta puniki kantun doh saking sane

មហេស្វរិបុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា

mawasta paripurna. Banget kaaptiang mangda prasida prayojanan mami kabeh

ប្រមេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា វិប្បុរិក្ខុតេសេសា

prasama angidep muwah amagehaken kadi linging Awig-awig puniki.

ក្លា តានិរ្យ តានិរ្យ តានិរ្យ ក្លា ៕

Om Santih, Santih, Santih Om.

ភារីក្ស័យវិក្រិក្រិ
DAGING BUKU AWIG-AWIG

	គោល
	Kaca
និយម័យ	ក
Niyasa	1
មុន្តិក្រិក្រិ	១២
Murddha Citta	3
ភារីក្ស័យវិក្រិក្រិ	៥
Daging Buku Awig-awig	6
ដំបៅក្រិ ហារក្រិ បមិក្រិ ទំបំ មិបុស្ត្រ័យក្រិ តេខេនាទ្រិ	កក
SARGAH I Aran, Wewidangan, Tipe, miwah Status Desa Adat	11
ដំបៅក្រិ បមិក្រិ មិបុស្ត្រ័យក្រិ តេខេនាទ្រិ	កខ
SARGAH II Pamikukuh miwah Patitis Desa Adat	16
ដំបៅក្រិ វិក្រិ វិក្រិ បមិក្រិ មិបុស្ត្រ័យក្រិ តេខេនាទ្រិ	កឃ
SARGAH III Awig-awig, Pararem, miwah Peraturan Lain Desa Adat	19
បក្រិក្រិ វិក្រិ វិក្រិ វិក្រិ តេខេនាទ្រិ	កឃ
PALET 1 Indik Awig-Awig Desa Adat	19
បក្រិក្រិ វិក្រិ វិក្រិ វិក្រិ តេខេនាទ្រិ	ក្រ
PALET 2 Indik Pararem Desa Adat	21
បក្រិក្រិ វិក្រិ វិក្រិ វិក្រិ តេខេនាទ្រិ	ក្រ
PALET 3 Indik Peraturan Lain Desa Adat	24

ដំពៅ ១១១ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១១
SARGAH IV Sukreta Tata Parahyangan Desa Adat	25
បញ្ចប់ ១១១ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១១
PALET 1 Indik Parahyangan Desa Adat	25
បញ្ចប់ ១១២ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១២
PALET 2 Indik Kasukertan Kahyangan	29
បញ្ចប់ ១១៣ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៣
PALET 3 Indik Ngawangun Kahyangan	35
បញ្ចប់ ១១៤ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៤
PALET 4 Indik Yadnya	36
តាប៊ី ១១៤ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៤
Kaping 1 Dewa Yadnya	36
តាប៊ី ១១៥ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៥
Kaping 2 Resi Yadnya	38
តាប៊ី ១១៦ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៦
Kaping 3 Pitra Yadnya	41
តាប៊ី ១១៧ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៧
Kaping 4 Manusa Yadnya	42
តាប៊ី ១១៨ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១៨
Kaping 5 Bhuta Yadnya	45
ដំពៅ ១១២ ឧត្តរតតាបរាហ្យានព្រះគ្រូតាធម៌ទេវតា	២១២
SARGAH V Sukreta Tata Pawongan Desa Adat	49

បញ្ជីក្រឹត្យ ហិរញ្ញវត្ថុសហគមន៍ក្រុមភូមិភាគឦសាន	35
PALET 1 Indik Pawongan Desa Adat	49
បញ្ជីក្រឹត្យ ហិរញ្ញវត្ថុទៅប្រឹក្សាភិបាលសហគមន៍ភូមិភាគឦសាន	61
PALET 2 Indik Tata Pemerintahan Desa Adat	61
បញ្ជីក្រឹត្យ បរិបទសិប្បកម្មសហគមន៍សង្កាត់បន្ទាយ	80
PALET 3 Paruman, Pasamuhan lan Pasangkepan	80
បញ្ជីក្រឹត្យ ហិរញ្ញវត្ថុសហគមន៍ភូមិភាគឦសាន	81
PALET 4 Indik Lembaga Adat	81
បញ្ជីក្រឹត្យ ហិរញ្ញវត្ថុគ្រួសារ	106
PALET 5 Indik Kulawarga	106
ឯកសារ ៤១ សូត្រាសុក្រេតាសហគមន៍ភូមិភាគឦសាន	118
SARGAH VI Sukreta Tata Palemahan Desa Adat	118
បញ្ជីក្រឹត្យ ទំនាក់ទំនងរវាងបរិស្ថានសហគមន៍ភូមិភាគឦសាន	118
PALET 1 Tanah miwah Lingkungan Alam Desa Adat	118
បញ្ជីក្រឹត្យ ទំនាក់ទំនងរវាងបរិស្ថានសហគមន៍ភូមិភាគឦសាន	125
PALET 2 Karang miwah Tegal	125
បញ្ជីក្រឹត្យ បរិបទសិប្បកម្មសហគមន៍ភូមិភាគឦសាន	127
PALET 3 Wewangunan, Wewalungan, miwah Pepayonan ...	127
បញ្ជីក្រឹត្យ តំបន់សហគមន៍ភូមិភាគឦសាន	137
PALET 4 Kawasan Perdesaan Desa Adat	137
ឯកសារ ៤២ បរិបទសិប្បកម្មសហគមន៍ភូមិភាគឦសាន	138
SARGAH VII Padruwen, Usaha, miwah Penganggaran Desa Adat	138
បញ្ជីក្រឹត្យ បរិបទសិប្បកម្មសហគមន៍ភូមិភាគឦសាន	138
PALET 1 Padruwen Desa Adat	138

បញ្ញត្តិ ១ អំពី កិច្ចការ ប្រកាស ធានា ច្បាប់ ក្របខណ្ឌ 141
PALET 2 Indik Usaha Desa Adat 141

បញ្ញត្តិ ២ អំពី កិច្ចការ ប្រកាស ធានា ច្បាប់ ក្របខណ្ឌ 143
PALET 3 Indik Prabeya Desa Adat 143

សំនុំ ៧៧៥ ទម្រង់ ច្បាប់ ប្រយោជន៍ ដល់ កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 145
SARGAH VIII Tata Hubungan, Swamitra miwah Majelis Desa Adat 145

បញ្ញត្តិ ៧៧១ ទម្រង់ ច្បាប់ ប្រយោជន៍ ដល់ កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 145
PALET 1 Tata Hubungan Kerjasama Desa Adat 145

បញ្ញត្តិ ៧៧២ ទម្រង់ ច្បាប់ ប្រយោជន៍ ដល់ កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 147
PALET 2 Majelis Desa Adat 147

សំនុំ ៧៧៦ ធានា ច្បាប់ ប្រយោជន៍ ដល់ កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 148
SARGAH IX Baya, Kulkul, Wicara, miwah Danda 148

បញ្ញត្តិ ៧៧៦ អំពី ធានា ច្បាប់ ក្របខណ្ឌ 148
PALET 1 Indik Baya 148

បញ្ញត្តិ ៧៧៧ អំពី កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 150
PALET 2 Indik Kulkul 150

បញ្ញត្តិ ៧៧៨ អំពី កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 152
PALET 3 Indik Wicara 152

បញ្ញត្តិ ៧៧៩ អំពី ធានា ច្បាប់ ក្របខណ្ឌ 155
PALET 4 Indik Danda 155

សំនុំ ៧៨០ ប្រកាស ធានា ច្បាប់ ប្រយោជន៍ ដល់ កិច្ចការ ធានា ច្បាប់
SARGAH X Wewangunan Desa Adat miwah
ប្រកាស ធានា ច្បាប់ ប្រយោជន៍ ដល់ កិច្ចការ ធានា ច្បាប់ ក្របខណ្ឌ 159
Wewidangan Perdesaan Desa Adat 159

ឆ្នាំទី១៧៧៧ ប្រឹក្សានាយករដ្ឋមន្ត្រីប្រឹក្សាធានាសុខភាពប្រជាជន

SARGAH XI Pembinaan lan Pengawasan, Pemberdayaan, miwah

ប្រឹក្សាស្ថាប័នក្រុមប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៣
Pelestarian Desa Adat	162
បញ្ជីទី១៧៧៧ ប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៣
PALET 1 Indik 1 Pembinaan	162
ប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៣
Indik 2 Pengawasan	163
បញ្ជីទី១៧៧៧ ប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៣
PALET 2 Indik 1 Pemberdayaan	163
ប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៣
Indik 2 Pelestarian	165
ឆ្នាំទី១៧៧៧ ក្រុមប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៤
SARGAH XII Nguwah-nguwuhin Awig-awig miwah Pararem	166
ឆ្នាំទី១៧៧៧ ប្រឹក្សាធានាសុខភាពប្រជាជន	ក៧៤៧
SARGAH XIII Pamuput	167

សិសិរុក្ខ ៖ សាពារាបហ្សឡូលី

Sisi Lor : Segara. (Laut Bali)

១២១ ទីកន្លែងស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួលមិនស្រែប្រែប្រួល

(2) Jebar kakuwub wawidangan sane kawengku wates-wates inucap wenten

១៦៣៧,៧១១ហិកតា

841,15 Ha/m².

១២២ ស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួលមិនស្រែប្រែប្រួល

(3) Sane kamanggehang ngranjing dados kekuwub wawidangan Desa Adat

ក្រុងប្រាសាទប្រាសាទប្រាសាទ

Banjar, manut dresta, luié:

១២៣ ប្រាសាទប្រាសាទប្រាសាទស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួល

ha. Pupulan karang paumahan sané sinanggeh palemahan Desa Adat

ក្រុងប្រាសាទ

Banjar;

១២៤ ក្រុងប្រាសាទប្រាសាទប្រាសាទស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួល

na. Setra, carik miwah tegal sane wenten ring kakuwub wawidangan

ក្រុងប្រាសាទប្រាសាទប្រាសាទស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួល

Desa Adat Banjar puniki sajabaning palemahan desa adat manggeh

ក្រុងប្រាសាទប្រាសាទប្រាសាទស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួល

ngranjing dados talajakan Desa Adat Banjar;

១២៥ ក្រុងប្រាសាទប្រាសាទប្រាសាទស្រែប្រែប្រួលមិនកាន់កាប់ស្រែប្រែប្រួល

ca. Manut tri lingganing desa, kekuwub wewidangan:

១៧១ ខ្ពស់មណ្ឌល

1. Utama Mandala

១៧២ មធ្យមណ្ឌល

2. Madya Mandala

១៧៣ តិរមណ្ឌល

3. Nista Mandala

១៣១ ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

(4) Desa adat puniki ngawidangin 1 (siki) Desa Adat, kapalih

ភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

dados 7 (pitu) Banjar Adat, luire :

១៣២ ក្រុមភូមិភាគឦសាន្ត្រី

ha. Desa Adat Banjar

១៣៣ ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

na. Banjar Adat, luire :

១៣៤ ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

1. Banjar Adat Ambengan

១៣៥ ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

2. Banjar Adat Sekar

១៣៦ ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

3. Banjar Adat Pegentengan

១៣៧ ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី) ក្រុមភូមិភាគឦសាន្ត្រី (សិរី)

4. Banjar Adat Perampas

1១1 កាត្រាងខេត្តស្រីរាជ

5. Banjar Adat Santal

1៤1 កាត្រាងខេត្តស្រីរាជ

6. Banjar Adat Munduk

1៧1 កាត្រាងខេត្តស្រីរាជ

7. Banjar Adat Melanting

1១1 ឧបករណ៍ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

(5) Awig-Awig, Perarem, miwah sahananing Pasuaran Desa manggeh

នាទីនៃវិធានការណ៍ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

kajejerang ring jebar kakuwub wawidangan Desa Adat Banjar.

បទប្បញ្ញត្តិ

Pawos 3

កាត្រាងខេត្តស្រីរាជប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

Desa Adat Banjar ngranjing ring tipe Desa Adat Apanaga inggih punika :

1៣1 មាតិកាប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

ha. Magenah ring wewidangan pesisi sane katarka sampun wenten risampung

នាទីនៃវិធានការណ៍ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

karauhan Kerajaan Majapahit, manut Tata Pamerintahan lan

នាទីនៃវិធានការណ៍ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

Kaprajuruannyane sampun nganutin Tata Pamerintahan Majapahit;

1៣1 មាតិកាប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់ប្រើប្រាស់

na. Madue kula dresta sane nenten wenten ring genah lianan.

ບາງບາສີ 131

Pawos 4

ກຸທາທະນາດຊາຊາຍຕີ່ສຸກກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
Desa Adat Banjar magenah ring wewidangan Provinsi Bali miwah maduwé status
ສຸກຕຽງສູງສຶຍິສິຍາຍິກິສຸບາກຽວບິຊວິຕາເນິ
Subyek hukum ring sistem pamerintahan Provinsi Bali,

1 ບາ ສາສາຕາກຽວບິສຸກກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
ha. Sane kabawos desa adat pinaka "subyek hukum" inggih punika
ກຸທາທະນາດຊາຊາຍຕີ່ສຸກກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
Desa Adat maduwé swadikara lan swadarma sane pateh sekadi subyek
ບາສຸຍາກາກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
hukum sane lianan tur prasida maprakanti ngeraga ring sajeroning
ບິຕາດິນສາ
pengadilan;

1 ສາ ສາສາຕາກຽວບິສຸກກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
na. Sane kabawos ngranjing ring sistem pemerintahan Provinsi Bali inggih
ບາສຸຍາກາກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
punika unsur penyelenggaraan urusan pemerintahan Provinsi Bali
ສາສາຍາຍາກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ
sane mapaketan sareng widang adat, tradisi, budaya, dharma agama
(ກາສາຍາຍາກິບບິດາຕາກຽວບິຊວິຕາເນິຍິບຸຍທຸກບສູງສຶ)
(sosial religius), miwah dresta.

ឆ័ត្រា

SARGAH II

បទប្បញ្ញត្តិរបស់ភូមិភាគឃុំឃាំង

PAMIKUKUH MIWAH PATITIS DESA ADAT

បទប្បញ្ញត្តិ

Pawos 5

ក្រុមប្រឹក្សាភិបាលភូមិភាគឃុំឃាំងបទប្បញ្ញត្តិដូចខាងក្រោម៖

Desa Adat Banjar ngemanggehang pamikukuh minakadi :

១. បញ្ជីបទប្បញ្ញត្តិ

ha. Pancasila.

២. ក្រឹត្យលេខ ១៩៧ ច្បាប់ ១៩៥៩ ច្បាប់ ១៩៥៩

na. UUD Negara RI Tahun 1945,

បទប្បញ្ញត្តិលេខ ១៨ (៦) អង្គប្រជុំ

Pamekas pasal 18 (6) Hurup B

៣. ទ្រឹស្តីហិតាគារណា ឬ វិធីសាស្ត្រសាសនាហិណ្ឌូ

ca. Tri Hita Karana, manut sada cara Agama Hindu

៤. បទប្បញ្ញត្តិរបស់ភូមិភាគឃុំឃាំងសម្រាប់ភូមិភាគឃុំឃាំង

ra. Paigum Paruman lan Pasangkepan Desa Adat Banjar sane kalaksanayang
ភូមិភាគ

rahina

បទប្បញ្ញត្តិសម្រាប់ភូមិភាគឃុំឃាំង

paiguman punika kakaryanin mapikukuh antuk :

1៧១ ក្នុងក្នុងនាមរាជរដ្ឋាភិបាលនៃសហភាពឥណ្ឌូនេស៊ី

1. Undang-Undang Negara Republik Indonesia Nomor 15

ទៅស្តីពីច្បាប់អំពីប្រទេសបាលី

Tahun 2023 tentang Provinsi Bali;

1៧២ ប្រកាសរបស់រដ្ឋាភិបាលនៃប្រទេសបាលី

2. Peraturan Daerah Provinsi Bali Nomor 4

ទៅស្តីពីច្បាប់អំពីភូមិធម្មនិយម

Tahun 2019 tentang Désa Adat;

1៧៣ ប្រកាសរបស់ភ្នាក់ងារប្រទេសបាលីទៅស្តីពីច្បាប់

3. Peraturan Gubernur Provinsi Bali Nomor 4 Tahun 2020

អំពីប្រកាសអំពីការអនុវត្តច្បាប់

Tentang Peraturan Pelaksanaan Perda Nomor 4

ទៅស្តីពីច្បាប់អំពីភូមិធម្មនិយម

Tahun 2019 Tentang Desa Adat di Bali;

1៧៤ អាយត្យវិញ្ញាបនបត្រអំពីអាយត្យវិញ្ញាបនបត្រ

4. Hak Azasi Manusia utawi HAM;

បទប្បញ្ញត្តិ

Pawos 6

ក្របខណ្ឌនៃភូមិធម្មនិយមឃុំបាឋិត

Luir Patitis Desa Adat Banjar ngamanggehang pamikukuh minakadi :

1៧៥ មីកុកុអ៊ិនមិវាអង្គរសាង

ha. Mikukuhin miwah ngrajegang Sang Hyang Agama;

181. ញូមយំហេហ្ស៊ីអិណិមាមា

na. Ngutamayang tata prawertining magama;

181. ញ្រីវ៉ាស្ក្រេតាន់ដេសាអាដាតសាហាប៊ុនបាវ៉ូនហ្សានេសាកា

ca. Ngrajegang kasukretan Desa Adat saha pawongannyane sakala

លន្ទិស្កាល

lan niskala;

181. ញ្រីវ៉ាស្ក្រេតាន់ដេសាអាដាតសាហាប៊ុនបាវ៉ូនហ្សានេសាកាសាមេកាសាណេន្សិកេត

ra. Ngrajegang tata sangaskaraning pawongannyane, pamekas sane ngiket

ហេត្រាវ៉ាន

pakulawargan;

181. ញ្រីវ៉ាស្ក្រេតាន់សារាជាន់ប្រាណាប្រាណាប្រាណាប្រាណា

ka. Ngrajegang kasukretan saraja brana druwen desa, druwen

ហេត្រាវ៉ានសាមី

pawongannyane sami.

ឆ័ត្រ ១៣១

SARGAH III

ធម្មបទច្បាប់បង្កើនស្ថេរភាពសហគ្រាសភូមិភាគឧត្តរ
AWIG-AWIG, PARAREM, MIWAH PERATURAN LAIN DESA ADAT

បញ្ជី ១៣១

Palet 1

បង្ហាញធម្មបទច្បាប់

Indik Awig-Awig Desa Adat

បទ ៧

Pawos 7

១៣១ ធម្មបទច្បាប់បង្កើនស្ថេរភាពសហគ្រាសភូមិភាគឧត្តរ

(1) Awig-awig inggih punika martos sahananing tata titi sane kaanggen

ធម្មបទច្បាប់បង្កើនស្ថេរភាពសហគ្រាសភូមិភាគឧត្តរ

ngawerdiang tata krama ring sajeroning wewidangan Desa Adat

សុខុមាលភាពសង្គមសហគ្រាសភូមិភាគឧត្តរ

sumangdennya sukretaning tata Krama sayan kukuh madasar antuk

ទ្រឹស្តីបទបី

tri hita karana;

១៣២ ភូមិភាគឧត្តរធម្មបទច្បាប់បង្កើនស្ថេរភាពសហគ្រាសភូមិភាគឧត្តរ

(2) Sowang-sowang Desa Adat madruwe Awig-Awig;

១៣៣ ធម្មបទច្បាប់បង្កើនស្ថេរភាពសហគ្រាសភូមិភាគឧត្តរ

(3) Awig-awig sane kabawosang luire :

ຍຸງູ່ເຮືອເຮືອ/ວິສາກວິກຸເຮືອເຮືອເຮືອ
muputang Adat/wiraca ring Desa Adat Banjar;

181 ກຸເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
na. Desa Adat patut maduwe Pararem.

181 ບກບູຍຸງກຸເຮືອເຮືອເຮືອເຮືອ
ca. Pararem sane kabawos luire :

181 ບກບູຍຸງເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
1. Pararem Panyahcah, inggih punika Pararem sane kakaryanin
ເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
anggen ngalaksanayang Awig-Awig;

181 ບກບູຍຸງເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
2. Pararem Pangele, inggih punika Pararem soang-soang sane
ເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
kakaryanin anggen ngatur indik sane durung kaatur ring
ເຮືອເຮືອເຮືອເຮືອເຮືອ
Awig-Awig; miwah

181 ບກບູຍຸງເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
3. Pararem Tata Titi Muputang Wicara miwah Niwakang Pamidanda,
ເຮືອເຮືອເຮືອເຮືອເຮືອເຮືອ
inggih punika Pararem sane dados pamutus
ວິສາກເຮືອເຮືອ/ວິສາກ
wicara adat/wicara.

1.71.1 ບກບູຍາເບຊາສາກາງທາງ

ra. Pararem patut kasuratang.

1.71.2 ທີ່ບກບູຍາສິນທາງສູນຍາສາກາງທາງທາງທາງ

ka. Daging Pararem nenten dados lempas saking *Peraturan Perundang-*

undangan Negara Kesatuan Republik Indonesia lan *Awig-Awig*

dan *Awig-Awig* Desa Adat Banjar.

ບກບາລາມີພື້ນທີ່

Pawos 11

1.71.3 ບກບູຍາສາກາງທາງທາງທາງທາງທາງທາງ

ha. Pararem Desa Adat kakaryanin tur kasayagayang ring Paruman Desa Adat;

1.71.4 ບກບູຍາສາກາງທາງທາງທາງທາງທາງທາງ

na. Pararem sakadi sane kabawosang ring ajeng manggeh saking kasobyahang

ring Paruman Desa Adat;

ring Paruman Desa Adat;

1.71.5 ບກບູຍາສາກາງທາງທາງທາງທາງທາງທາງ

ca. Pararem punika kadaptarang olih Prajuru Desa Adat ring Perangkat

Daerah Provinsi sane membidangi urusan Desa Adat.

Daerah Provinsi sane membidangi urusan Desa Adat.

ບາງຮາງໂຕ

Palet 3

ບົດຂໍ້ສັນຍາກູ້ເງິນບາງຮາງໂຕ

Indik Peraturan Lain Desa Adat

ບາງຮາງໂຕ

Pawos 12

ໂຕ ໑ ບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕ

(1) Prajuru Desa Adat prasida makarya Pararem tiosan pinaka

ບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕ

panglaksanaan Awig-Awig, Pararem, utawi madasar antuk kabuatan

ບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕ

Desa Adat miwah/utawi penugasan Guru Wisesa;

ໂຕ ໒ ບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕ

(2) Pararem tiosan sane kawedarang ring ajeng patut kasobyahang olih

ບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕບາງຮາງໂຕ

Prajuru Desa Adat ring pasangkepan utawi Paruman Desa Adat

ບາງຮາງໂຕບາງຮາງໂຕ

salanturnyane.

ឆ្នាំ ១៣៧១

SARGAH IV

សូត្រ ១៣៧១ បកប្រែ ក្រុមការងារ ធម្មាធិការ

SUKRETA TATA PARAHYANGAN DESA ADAT

បកប្រែ ១៣៧១

Palet 1

ហិរ្សិវរ្យាបកប្រែ ក្រុមការងារ ធម្មាធិការ

Indik Parahyangan Desa Adat

បកប្រែ ក្រុមការងារ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ

Parahyangan inggih punika pinaka rasa bakti krama Desa Adat sajeroning

ក្រុមការងារ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ

ngrastiti bakti ring Ida Sang Hyang Widi Wasa, ring kahyangan Désa

មិវរ្យា/ហិរ្សិវរ្យា ធម្មាធិការ ធម្មាធិការ

miwah/utawi Kahyangan Tiga.

ក្រុមការងារ ធម្មាធិការ

Kahyangan Desa

បកប្រែ ១៣៧១

Pawos 13

១៣៧១ បកប្រែ ក្រុមការងារ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ ធម្មាធិការ

(1) Parahyangan Druwen Desa Adat Banjar inggih punika:

១២១ គម្បូរព្រៃឆ្នាំ

ha. Kahyangan Desa

១២១ បូរាមាតិមាតិកាព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

- 1. Pura Desa magenah ring Banjar Adat Munduk, Desa
មាតិកាព្រៃឆ្នាំ

Adat Banjar.

១២២ បូរាសេរាមាតិកាព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

- 2. Pura Segara magenah ring Banjar Adat Ambengan, Desa
មាតិកាព្រៃឆ្នាំ

Adat Banjar.

១២៣ បូរាដាមាតិកាព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

- 3. Pura Dalem magenah ring Banjar Adat Ambengan, Desa
មាតិកាព្រៃឆ្នាំ

Adat Banjar.

១៣១ បូរាអារិយាមាតិកាព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

- 4. Pura Argimanik magenah ring Banjar Adat Ambengan,
ព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

Desa Adat Banjar.

១៣២ បូរាប្រាជ្ញាមាតិកាព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

- 5. Pura Prajapati magenah ring Banjar Adat Ambengan,
ព្រៃឆ្នាំមាតិកាព្រៃឆ្នាំ

Desa Adat Banjar.

1៤1 បូរាមេត្រីនារីក្នុងវិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 6. Pura taman magenah ring Banjar Adat Munduk, Desa Adat
 កេតុវ័រ
 Banjar.

1៧1 បូរាស៊ីវាសនី (ស្វាហិណា)
 na. Pura sewosan (Swagina)

1៧1 បូរាមេត្រីបេតិកភណ្ឌប្រជាជនក្នុងវិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 1. Pura Melanting Pasar Rakyat magenah ring Banjar Adat
 ហង់ដេង វិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 Ambengan, Desa Adat Banjar.

1៧1 បេតិកភណ្ឌបេតិកភណ្ឌក្នុងវិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 2. Pesandekan Pura Dalem Tamblingan magenah ring Banjar
 វិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 Adat Munduk, Desa Adat Banjar.

1៧1 បូរាបុរាណសិក្សាប្រាសាទបុរាណសិក្សាបុរាណសិក្សាបុរាណសិក្សាបុរាណសិក្សា
 ca. Pura-pura sane kabawos inucap kaempon olih Desa
 វិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 Adat Banjar.

1៧1 ភាសិភាសាបុរាណសិក្សាបុរាណសិក្សាបុរាណសិក្សាបុរាណសិក្សា
 (2) Rahina piodal suwang-suwang Parahyangan inucap kamargiang sekadi
 វិញ្ញាបនបត្រសិស្សបឋមវិទ្យាល័យមេត្រី
 ring sor :

1៧1 បូរាបុរាណសិក្សាបុរាណសិក្សាបុរាណសិក្សាបុរាណសិក្សា
 ha. Pura Desa Buda Umanis Medangsia.

181 ປູກສາທາກຕຸງຊຳລື່ງບາຊຸນິຊຳ

na. Pura Segara Buda Kliwon Sinta.

181 ປູກດາຕຸງຢື ຕຸງຊຳ ງຸຍາລິສຸຍິ້

ca. Pura Dalem Buda Umanis Tambir.

181 ປູກອັດິຍາລິ ຕຸງຊຳ ງຸຍາລິສຸຍິ້

ra. Pura Argimanik Buda Umanis Tambir.

181 ປູກປຸຣາບທິ ຕຸງຊຳ ງຸຍາລິສຸຍິ້

ka. Pura Prajapati Buda Umanis Tambir.

181 ປູກທາຍາລິ ທາລິສຸກຊຳລື່ງບາຊຸນິຊຳ

da. Pura Taman Saniscara Kliwon Landep.

121 ງຸບສາກຸບສາກຸບາທາທາລິສຸກຊຳລື່ງບາຊຸນິຊຳ ສູງສາທາຍາລິສຸ

(3) Upacara upakara odalan inucap mamargi manut sastra Agama Hindu

ສາລາລິນິກຸທາທາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ

sekadi ring Desa Adat Banjar manut Dresta Nista, Madya, Utama manut

ສາລາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ

sekadi sane sampun munggah Ring Purana Pura sowang-sowang

131 ສາທຸງຕຸງຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ

(4) Kahyangan druwen Desa, patut kapiara, kalestariang lan kasuciang

191 ປູກທາຍາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ

(5) Prade wenten silih sinunggil krama ngarubuh utawi ngarusak kahyangan

ບາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ ມາລິສຸກຊຳລື່ງບາຊຸນິຊຳ

inucap, patut keni pamidanda prabeya ngaraga saha marayascita

(សេលង្វ័ត្រាវាតាស្យាវាវិបារមូឡា) ។
(selantunya kasuratang ring pararem).

បញ្ជី ១៧

Palet 2

ហិក្ខុន្តាស្យាវាវិបារមូឡា

Indik Kasukertan Kahyangan

បុរាណ ១៧៣

Pawos 14

១៧១ វិបារមូឡាស្យាវាវិបារមូឡា

(1) Ring pura penyiwian patut madruwe pemangku;

១៧២ ប៊ីមេឡាស្យាវាវិបារមូឡាស្យាវាវិបារមូឡា

(2) Pemangku sane ngenterang yadnya utawi odalan ring pura inucap

សាវិច្ឆិកាស្យាវាវិបារមូឡា

saking ngawit ngraris puput.

បុរាណ ១៧៤

Pawos 15

១៧៣ វិភាសាស្យាវាវិបារមូឡាស្យាវាវិបារមូឡា

(1) Rikala ngaturang ayah utawi sangkep ring pura mewastra lan

ត្រាវាវិបារមូឡា/មេស៊ីន្តា

nyelempot/mesenteng.

១៧៤ វិភាសាស្យាវាវិបារមូឡាស្យាវាវិបារមូឡា

(2) Rikala ngaturang sembah mabusana jangkep/busana adat ke pura.

ບາງສາມີ 16

Pawos 16

161 ທາລຸກຽນຽວຜູ້ກີບຽນ

(1) Tan kalugra ngranjing ring Pura

161 ສະຕຸ້ນິສະຕິກຽນຽວ

ha. Sangkaning katiben cuntaka

161 ຍາລຸກຽນຽວສະຕຸ້ນິສະຕິກຽນຽວ

na. Makta barang sahanan sane kasungguh ngeletehin

161 ສາທອລາດິລະບາລິກິລາທອບບຸນ

ca. Sato agung sajawaning rikala mapapada

161 ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ (ທາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ)

ra. Mabusana sane tan patut (anut ring desa, kala, patra)

161 ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ (ຍາລຸກຽນຽວ)

ka. Macecepin anak alit (menyusui)

162 ສາດຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ

(2) Sadurung polih uwak-uwakan saking prajuru Desa, ring Pura tan dados

162 ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ

ha. Masumpah cor

162 ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ

na. Mungguh tedun ring pelinggih

162 ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ / ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ

ca. Makobetan/megerengan, meseneng-senangan,

ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ / ຍາລຸກຽນຽວສາທອລາດິລະບາລິກິລາທອບບຸນ

makolem lanang/Istri, nyangsang busana, mabacin saha mawarih

၂၈၁။ မတၢ်တၢ်ဟံးသၢ်တၢ်မိၤတၢ်တၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
ra. Mabawos sane kasinanggeh wak purusya, wak capala

၂၈၂။ တၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
ka. Ngiyas raga sajawaning pandita

၂၈၃။ မတၢ်တၢ်ဟံးသၢ်တၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
(3) Sane mamurug sekadi ring ajeng, keni pamidanda maprayascitan
(မတၢ်တၢ်ဟံးသၢ်တၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ)
(selanturnya kasuratang ring pararem).

ပတၢ်ဟံးသၢ်တၢ်မိၤတၢ်မိၤ

Pawos 17

မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ

Indik Kacuntakan

၂၈၄။ မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ

(1) Cuntaka luwire

၂၈၅။ မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
ha. Sebel kandel ngraja sewala

၂၈၆။ မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
na. Sebel maduwe putra

၂၈၇။ မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
ca. Sebel pawiwahan / nganten

၂၈၈။ မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤတၢ်မိၤ
ra. Sebel kapialang seda

၂၈၁၂ တေဗျတေဗာ

ka. Gamia Gamana

၂၈၁၂ သတေဒ်တေဗာတေဗာ

da. Salah Timpal

၂၈၁၂ တေဗျတေဗာတေဗာတေဗာတေဗာ

(2) Indik sengker cuntaka sekadi ring sor

၂၈၁၂ တေဗျတေဗာတေဗာတေဗာတေဗာ

ha. Cuntaka kalayu sekar, Jantos ngarebuin

၂၈၁၂ တေဗျတေဗာတေဗာတေဗာတေဗာ

na. Cuntaka ngraja sewala, Jantos makeramas sanistannye

တေဗာတေဗာ

tigang rahina

၂၈၁၂ တေဗျတေဗာတေဗာတေဗာတေဗာ

ca. Cuntaka pawiwahan, Jantos usan widi widana

၂၈၁၂ တေဗျတေဗာတေဗာတေဗာတေဗာ

ra. Cuntaka ngembasang rare, sane istri/meme jantos tutug

တေဗာတေဗာတေဗာတေဗာတေဗာ

Kambuhan 42 rahina patut sanistannya kaupacara

တေဗာတေဗာတေဗာတေဗာတေဗာ

biakaon, Sane lanang/bapa, Jantos kepus pungsed,

တေဗာတေဗာတေဗာတေဗာ

Sanistannya kaupacara biakaon.

၂၈၁၂ တေဗျတေဗာတေဗာတေဗာတေဗာ

ka. Cuntaka karuron Dadia Jantos 12 Rahina raris ngarebuin

បញ្ជី ១២១

Palet 3

ហិរ្និក្ខុបញ្ញត្តិកាតិ

Indik Ngawangun Kahyangan

បុរាណ ១២០

Pawos 20

១២១ សាល្យបិរិកាបញ្ញត្តិកាតិបិមិសិសាស្យាតត្ថ

- (1) Saluwiring ngawangunang utawi mecikang kahyangan mangda
 គាស្យាបាសិកាត្តិសិសាស្យាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រា
 kautsahayang nganutin kecap sastra agama ngeninin ngawangun
 គាស្យាតត្ថ (ស្មេង្មិមិបុស្មេង្មិកាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រា)
 kahyangan (asta bumi miwah asta kosala kosali);

១២២ កាបញ្ញត្តិកាតិបិមិសិសាស្យាតត្ថ

- (2) Ngawangun Kahyangan utawi mabecikan mangda kadulurin antuk
 បញ្ញត្តិកាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រា
 pangrencana sane becik;

១២៣ បញ្ញត្តិកាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រា

- (3) Pangrencana punika mangda kasobyahang ring pasangkepan lan utawi
 រិបរាសាស្ត្រា
 ring paruman;

១២៤ គាស្យាតត្ថកាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រា

- (4) Kahyangan sane kawangun utawi kabecikang patut kaupira manut
 គាសិសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រាសាស្ត្រា
 kecaping sastra agama.

191. វិសិទ្ធភារនិពបញ្ជូន្យក្នុងឃុំបង្កើតឡើងនូវទំនាមរម្យខ្មែរ

(5) Ring sajeroning ngawangun kahyangan dadia patut nginutin pararem Desa

ធម្មតា (សេចក្តីកាតាស្យាវនៃវិសិទ្ធភារ) ។

Adat (salanturnya kasuratang ring pararem).

បញ្ជី 131

Palet 4

វិសិទ្ធភារ

Indik Yadnya

សិរី 1

Kaping 1

វេទបាយ

Dewa Yadnya

បុរាណវិទ្យា 21

Pawos 21

131. វិសិទ្ធភារនិពបញ្ជូន្យក្នុងឃុំបង្កើតឡើងនូវទំនាមរម្យខ្មែរ

(1) Ring sajroning ngamargiang upacara Dewa Yadnya manut dresta sane

សេចក្តីកាតាស្យាវនៃវិសិទ្ធភារ

sampun kamargiang nista, madya, utama

132. គ្រូបង្ហាញឲ្យសិស្សស្រាវជ្រាវស្វែងរកឯកសារប្រយោជន៍

(2) Krama pangempon sowang-sowang panyiwian patut ngupapira saha

គ្រូបង្ហាញឲ្យសិស្សស្រាវជ្រាវស្វែងរកឯកសារ

ngalestariang wangunan inucap

121 រីកាលេនីវាបន្តិក្នុងបសាវហ្វេនិវាប្រាណេនិវាស្រមបមីនីនី

(3) Rikalaning wenten upacara utawi piodalan ring Pura, krama pamedek

សាវតេនីវាបន្តិក្នុងបសាវហ្វេនិវាប្រាណេនិវាស្រមបមីនីនី

sane tangkil mangda ledang magiliran ngaturang bakti, sumangdene

ម៉េចវិញប្រើប្រាស់

mamargi trepti antar

131 គ្រមបមីនីនីស្រមបមីនីនីស្រមបមីនីនីស្រមបមីនីនី

(4) Krama pamedek sane ngunggahang aturan banten, Sumangdene

ព្រមព្រៀងប្រើប្រាស់ស្រមបមីនីនីស្រមបមីនីនីស្រមបមីនីនី

ngalungsur druwen nyane, tan kalugra ngalungsur druwen krama tiosan

141 រីកាលេនីវាបន្តិក្នុងបសាវហ្វេនិវាប្រាណេនិវាស្រមបមីនីនី

(5) Ring sajroning ngamargiang pangabaktian, mangda wenten ngenter acara

ហិរុសបិវាសប្រើប្រាស់ស្រមបមីនីនីស្រមបមីនីនី

inucap, asapunika taler pamargi saruntutannya

151 បតេនីវាបន្តិក្នុងបសាវហ្វេនិវាប្រាណេនិវាស្រមបមីនីនី

(6) Pangabaktian mamargi manut dresta (kramaning sembah)

161 រីកាលេនីវាបន្តិក្នុងបសាវហ្វេនិវាប្រាណេនិវាស្រមបមីនីនី

(7) Ring sajroning pamargin piodal ring kahyangan tiga/desa, patut nyejer

សាវតេនីវាបន្តិក្នុងបសាវហ្វេនិវាប្រាណេនិវាស្រមបមីនីនី

salami tigang rahina yening wangi piodal punika ageng (utama).

ꦧꦧꦶꦠꦶꦏꦺꦤꦶꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ
pet prade wenten Sulinggih sane lempas ring Sesana Kapanditaan tur
ꦧꦧꦶꦠꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ
patut kakeninin pamidanda (salanturnya kasuratang ring pararem).

ꦧꦸꦠꦶꦠꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺ

Pawos 23

ꦲꦭꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ
ꦲꦭꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

(1) Sulinggih miwah Pemangku Kahyangan Desa patut ngerihinang muput

ꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

yadnya ring Desa utawi yadnya druwen Desa

ꦲꦭꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ
ꦲꦭꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

(2) Sulinggih miwah Pemangku Kahyangan Desa patut ngerihinang kabuatan

ꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

anak makeh, ring kabuatan ngeraga

ꦲꦭꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ
ꦲꦭꦶꦏꦺꦤꦶꦠꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

(3) Sulinggih miwah Pemangku Kahyangan Desa Sane nilar sesana mangda

ꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

ngamargiang prayascita tur ngaturang guru piduka ring Kahyangan Desa

ꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ
ꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸꦭꦶꦁꦒꦶꦏꦺꦩꦶꦥꦠꦺꦱꦶꦱꦱꦤꦏꦧꦤꦠꦶꦠꦺꦤꦠꦸ

prabea ngeraga Manut Pararem (salanturnya kasuratang ring pararem).

ບາງສາມຳ ກູ່ 24

Pawos 24

1 ກຳ ບຸກຄົນ ທີ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ

- (1) Prajuru krama Desa patut sareng ngawas nitenin pamargin Sulinggih
 ມາດຕະຖານ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ
 manut wewidangan nyane, gumanti mikukuhang kasukertan miwah
 kasucian linggih Ida
 kasucian linggih Ida

1 ກຳ ບຸກຄົນ ທີ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ

- (2) Prajuru wenang digelis atur uninga ring Guru Nabe utawi ring PHDI
 ບຸກຄົນ ທີ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ
 prade wenten Sulinggih sasar laksana

1 ກຳ ບຸກຄົນ ທີ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ

- (3) Atur uninga ring ajeng patut kadulurin cihna manut ilikita, saksi miwah
 ບຸກຄົນ
 bukti

1 ກຳ ບຸກຄົນ ທີ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ

- (4) Pamutus bawos Guru Nabe utawi PHDI digelis kasiarang
 ບຸກຄົນ ທີ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ ທີ່ບໍ່ມີອຳນາດ
 ring paruman Desa.

ᨧᩣ᩠ᨦᩈᩁ

Kaping 3

ᨧᩣ᩠ᨦᩈᩁ

Pitra Yadnya

ᨧᩣ᩠ᨦᩈᩁᨧᩣ᩠ᨦᩈᩁ

Pawos 25

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

(1) Pitra yadnya kamargiang manut dresta, desa mawa cara

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

(2) Diprade wenten krama kalayu sekar utawi kapialang seda patut

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

ha. Nguningayang ring Pajuru Desa / Bandesa indik padewasan

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

na. Nguningayang ring Ida Sulinggih sinambi nunasang Pemuput

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

miwah pangupakaran ipun

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

ca. Krama mangda sareng ngromba utawi natingin Sang kapialang

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

jantos yadnyane puput

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

ra. Busana ngamiletin pamargi kalayu sekar, punika ngangge

ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ ᨧᩣ᩠ᨦᩈᩁ

busana adat

၂၁၂။ မတတၢ်/မဆၢ်/မဟၢ်တၢ်တၢ်

wa. Matatah/masangih/potong gigi

၂၁၃။ မိဟာမ/မၤမၤ

la. Wiwaha/nganten

၂၁၄။ မမိၤ/မမိၤ

ma. Mawinten/masepuh.

၂၁၅။ ဂုဏ်ကရယုဂုဏ်ကရယုမိၤတၢ်မိၤ

(3) Upacara upakara inucap kamargiang nista, madya, utama menurut Sastra

အာဂမၤ

Agama.

ပၤပၤမၤ

Pawos 27

၂၁၆။ မိၤကရယုမိၤကရယုမိၤကရယုမိၤကရယုမိၤ

(1) Rikalaning silih sinunggil krama wenten ngamargiang Wiwaha lian agama

မိၤကရယုမိၤကရယုမိၤကရယုမိၤကရယုမိၤ

utawi kepercayaan wenang dumunan ngamargiang sudhiwadani menurut

မိၤကရယုမိၤကရယုမိၤ

uger-uger.

ᨀᨁᨆᨑᨉᨇ

Kaping 5

ᨂᨆᨄᨈᨉᨇ

Bhuta Yadnya

ᨂᨆᨄᨈᨉᨇᨑᨉᨇ

Pawos 28

ᨑᨁᨉᨇ ᨂᨆᨄᨈᨉᨇᨑᨉᨇ ᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

(1) Butha yadnya inggih punika upacara upakara pabiakala

ᨑᨁᨉᨇ ᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

(2) Ring pertiwi lan kahyangan rawuhing baburon miwah sarwa prani

ᨑᨁᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

(3) Upakara upacara ring sarwa prani luwir ipun

ᨑᨁᨉᨇ ᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

ha. Ring sarwa tumuwuh, tumpek pangatag, saniscara kliwon wariga

ᨑᨁᨉᨇ ᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

na. Ring sarwa ingon-ingon utawi wewalungan, tumpek kandang,

ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

saniscara kliwon uye

ᨑᨁᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

ca. Upacara pakala-kalahan jadma/manusa manut Kawigunan ipun

ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ ᨂᨆᨄᨈᨉᨇ

kabawos pabiakala utawi pakala-kalahan.

131 ບຕິພາລາເນກິປິພິບຕູຍາທຸບຽທຸສຸບູສິສຸສາ

(4) Pabyakala ring pertiwi palemahan kahyangan kawastanin macaru

131 ບສາງບຸກິສຸບູຍັງສິມູເຍງຸຍາຍາຍຸຍິງຸກາມາສາດິ

(5) Pacaruan inucap kamargiang nista, madya, utama manut wiguna sekadi

ກິງສາະ

ring sor:

1 ທາ ດສາສາ

ha. Eka sata

1 ສາ ບຕຽສາ

na. Panca sata

1 ສາ ບຕຽສາສາ

ca. Panca sanak

1 ກາ ບູສິຕາ

ra. Rsi gana

1 ສາ ບຕຽສາເຍງ

ka. Panca kelud

1 ດາ ບາລິສຸຍາ

da. Balik sumpah

1 ທາ ທາວຸກາ

ta. Tawur agung.

131 ບບາຍາຕາ/ບາຍາກາສາເຕຍາຕາສາບາຍາບາຍາບາຍາ

(6) Wewalungan / buron sane jagi mangge caru, patut Kaprayascita.

ບາງບາສົງໂຫຼ້ວ້າ

Pawos 29

໑໙໑ ບົດສົງໂຫຼ້ວ້າ (ໄຫຼ້ວ້າ) ຫຍັງສົງໂຫຼ້ວ້າ ມາຍາ ມາຍາ ມາຍາ

(1) Indik panyepian (tawur kesanga) kamargiang nista, madya, utama manut

ສົງໂຫຼ້ວ້າ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ (໑໒ ບາ ມາ ມາ ມາ)

dresta utawi dedawuhan saking guru wisesa (PHDI)

໑໙໒ ບົດສົງໂຫຼ້ວ້າ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ

(2) Rikala rahina Nyepi krama Desa patut ngamargiang catur brata

ບາຍາ ມາຍາ ມາຍາ ມາຍາ

panyepian luwire

໑໙໓ ບາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ

ha. Amati geni, tan kengin maapi-api

໑໙໔ ບາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ

na. Amati karya, tan kengin makarya

໑໙໕ ບາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ

ca. Amati lelungan, tan kengin meleluwasan

໑໙໖ ບາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ

ra. Amati lelanguan, tan kengin maseneng-seneng

໑໙໗ ສົງໂຫຼ້ວ້າ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ ມາຍາ

(3) Catur brata panyepian inucap kamargiang arahina wit saking semeng

ມາຍາ ມາຍາ ມາຍາ ມາຍາ

ngantos benjang semeng

- 131 សបសិរាមមុរុក្ខ្យាបកើប្បន្តិកុស្តិបមិណ្ណាសោត្រៃ
- (4) Sapasira mamurug brata panyepian inucap keni Pamidanda, kamargiang
ហាត្រូឡុយត្រៃនិកុសោត្រៃ (សលត្រៃកាសាស្យាវាវិបរាមុឡិ)។
antuk sambangan kesinoman (salanturnya kasuratang ring pararem)
- 132 រិកាលកើម្មត្រៃនិកុស្តិបមិណ្ណាសោត្រៃ
- (5) Rikala ngembak geni krama Desa patut ngalaksanayang nyakan diwang
សហមង្គលតាត្រៃ
saha madharma shanti
- 133 ហិណ្ណុលស្តិ/មនិសិស្តត្រៃវិបុលាមតាត្រៃ
- (6) Indik malasti/makiyis kamargiang ring purnama sasih Kadasa
មនុស្ស
manut Dresta
- 134 រិកាលកើម្មត្រៃនិកុស្តិបមិណ្ណាសោត្រៃ
- (7) Rikala tilem sasih kenem kamargiang upacara nangluk mrana ring
ត្រៃបិណ្ឌិសាវាមមង្គលតាត្រៃនិកុស្តិបមិណ្ណាសោត្រៃ
tepisiring segara mamargi manut Dresta : Nista, Madya, Utama.

ឆ័ត្រ ១១

SARGAH V

សូត្រ មហាបុរាណ តាម ធម្មា

SUKRETA TATA PAWONGAN DESA ADAT

បញ្ជី ១

Palet 1

ហិក្ខុតាម មហាបុរាណ តាម ធម្មា

Indik Pawongan Desa Adat

បុរាណ តាម មហាបុរាណ តាម ធម្មា ឬ ប្រើ ប្រាស់ ប្រាណ តាម ធម្មា

Pawongan inggih punika marupa sistem sosial ring pakraman sane ngawerdiang

តាម មហាបុរាណ តាម ធម្មា ឬ ប្រើ ប្រាស់ ប្រាណ តាម ធម្មា

kasukretan krama ring wewidangan Desa Adat.

ហិក្ខុតាម ១

Indik 1

គ្រា

Krama

បុរាណ ១០

Pawos 30

១០ ធម្មា តាម មហាបុរាណ តាម ធម្មា ឬ ប្រើ ប្រាស់ ប្រាណ តាម ធម្មា

(1) Sane kabawos Krama Desa inggih punika kulawarga sane magama

ហិក្ខុសាម្បត្តរាជ្យតិ ណិក្ខិហិក្ខុវាហុតហិក្ខិហាត្តតិ

Hindu sampun marabian, nglinggihin karang Desa inggihan nenten,

ឲ្យចែកស្នូលហ្ន៎ក្នុង

tur nyungsung kahyangan Desa.

១២១ គ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ បូជិហិបូតិះ

(2) Krama Desa kapalih dados tigang soroh, luwir ipun :

១២១ គ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ បូជិហិបូតិះ

ha. Krama Desa Adat mawiwit sakeng Desa Adat Banjar Maagama

ហិក្ខុសាម្បត្តិមិបិបូតិះសោត្រិយាតេសោបនិវេទនា

Hindu sane mipil tur tercatat ring Desa Adat luire;

១២២ គ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ បូជិហិបូតិះ

1. Krama ngarep/wit : Krama sane mawiwit wed Desa Adat

ក្នុងចំណោមគ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ

Banjar tur jumenek ring Desa Adat Banjar inggihan magenah

វិញ្ញាណប័ណ្ណប្រាសាទស្និច្ចាសាវារៈ

ring dura Desa utawi selat pasih.

១២៣ គ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ បូជិហិបូតិះ

2. Krama Ngarep Roban : Krama ngarep sane jumenek ring dura

ក្នុងចំណោមគ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ

desa nanging kantun ngemargiang swadarma dados krama.

១២៤ គ្រូមហាតេសោបនិវេទនាស្និច្ចាសាវារៈ បូជិហិបូតិះ

na. Krama tamiu inggih punika Krama sane meagama hindu sane ten

មិបិបូតិះសោត្រិយាតេសោបនិវេទនាស្និច្ចាសាវារៈ

mawit sakeng Desa Adat Banjar nenten mipil nanging kecatet ring

១៧១ ពមិទ្រូងើនរ/ពមិក្កិមិភ្នំវាហយហាត្ថុតា។

(1) Ngawit magenah/ngalinggihin karang ayahan desa.

១៧២ មមិមិទ្រូងើនរមិមិហាត្ថុតា។

(2) Mawiwit saking pawiwahan.

១៧៣ គ្រមសាសនាសង្កាតិក្រុមបុរេបុរេមិមិទ្រូងើនរ

(3) Krama sane sangkaning ngrereh pangupa jiwa tur jumenek ring Desa

ពាត្រាសាសនាសង្កាតិក្រុមបុរេបុរេមិមិទ្រូងើនរ

Banjar, saha sampun makta ilikita saking kesahnyane.

ហហាសិក្រុម

Pawos 33

ហតិមយទ្រូងើនរ

Panemaya tedun makrama :

១៧៤ សង្កាតិសាសនាសង្កាតិក្រុមបុរេបុរេមិមិទ្រូងើនរ

(1) Sangkaning sampun jumenek ring Desa Adat Banjar.

១៧៥ មមិមិទ្រូងើនរមិមិហាត្ថុតាតិរុមិទ្រូងើនរសាសនាសង្កាតិក្រុមបុរេបុរេ

(2) Mawiwit saking pawiwahan asasih pitung rahina sesampun puput

ក្រុមហាសិក្រុមសាសនាសង្កាតិក្រុមបុរេបុរេ

upacara pabyakala lan pawidhi widhana.

១៧៦ សង្កាតិក្រុមបុរេបុរេមិមិទ្រូងើនរសាសនាសង្កាតិក្រុមបុរេបុរេ

(3) Sangkaning ngerereh pangupa jiwa sasampun atur upeksa jagi jumenek

វិវាហសាសនាសង្កាតិក្រុមបុរេបុរេមិមិទ្រូងើនរ

ring Desa Adat Banjar malarapan antuk makta ilikita saking kesah tur

ສາມປຸຣູບັງບາຄຳຊື່ນາຍາຄຸຣາບາກຸຍາ
sampun naur pananjung batu manut pararem.

ບາບາສີ 1 ຫຼື 31
Pawos 34

ທາດີເກີດຊູຍາດທະ

Tetegenan Krama Desa:

- 1 ກາ ສາບາສີຍາດທະສາມິສາລິສິສິທາດີເກີດຊູຍາດທະ
(1) Sahanan Krama Desa sami kakeninin tategenan marupa ayahan,
ບາບາສີຍາດທະສາມິສາລິສິສິທາດີເກີດຊູຍາດທະ
paturunan lan papeson mamungkul.
- 1 ຫຼື 1 ຊູຍາດທະສາມິສາລິສິສິທາດີເກີດຊູຍາດທະ
(2) Krama balu lan nyapian luput makasami.

ບາບາສີ 1 ຫຼື 1
Indik 2

ສຸວັດຍາມິບາສຸວັດຍາມິສາລິສິສິທາດີເກີດຊູຍາດທະ
Swadharma miwah Swadikara Krama Desa Adat

ບາບາສີ 1 ຫຼື 1
Pawos 35

ສຸວັດຍາມິສາລິສິສິທາດີເກີດຊູຍາດທະ

Swadharmaning Krama Desa:

- 1 ກາ ບາບາສີຍາດທະສາມິສາລິສິສິທາດີເກີດຊູຍາດທະ
(1) Anut satinut ring daging awig-awig miwah pararem-pararem.

121 កាត្រូហិឡូនិសាបើសិនាត្រូវបានដាក់ទៅក្នុងប្រទេសធម្មតា

(2) Nyanggra indik pebecikane ring Desa Adat, rawuhing Banjar Adat

ហិប្បត្រាតុហាមរាមូមី

ipun manut pararem.

122 តិប្បត្តិសាមាហ៊ុន

(3) Nedunin paruman.

131 បទ្បត្តិសិល្បៈវិញ្ញាណប្បទាន

(4) Patut nguningayang ring Bandesa prade :

131 មាត្រាបុរាណសាស្ត្រ

ha. Madue oka embas.

132 កាប្បប្រកាស

na. Kapialangan seda.

133 តិប្បត្តិសិល្បៈវិញ្ញាណប្បទានសម្រាប់ប្រពន្ធស្រី

ca. Nerima tamiu lanang lan istri jantos marerepan sanistane arahina.

134 កាប្បប្រកាស

ra. Kapanca baya.

135 កាប្បប្រកាសសម្រាប់ប្រពន្ធស្រី (កាប្បប្រកាស) បទ្បត្តិ

ka. Okane kambil utawi ngambil rabi (ngawarangang), patut

កាប្បប្រកាសសម្រាប់ប្រពន្ធស្រីសម្រាប់ប្រពន្ធស្រី

ngwentenang atur upeksa arahina sasampun pabyakala

សម្រាប់ប្រពន្ធស្រីសម្រាប់ប្រពន្ធស្រី

sajroning pawiwahan sane mapikobet.

136 បាសមាហ៊ុន

da. Palas marabi.

191 **គាបទេស្ត្រេមទេឡូបេត្តឡូ**

(5) Kapatutan Krama Tamiu lan Tamiu :

1២1 **ត្រមទេឡូបេត្តឡូបេត្តឡូសាភូមិភាគកណ្តាល**

ha. Krama tamiu lan Tamiu patut madana punia ring Banjar Adat

ហិក្តិហិក្តិភាគកណ្តាល

inggihan ring Desa Adat.

1២2 **ត្រមទេឡូបេត្តឡូបេត្តឡូសាភូមិភាគកណ្តាល**

na. Krama tamiu lan tamiu patut polih patias marupa pitulung ring

សាភូមិភាគកណ្តាល

sajroning katiben kapanca bhaya.

1២3 **ទេឡូបេត្តឡូសាភូមិភាគកណ្តាល**

ca. Tamiu patut nyungkemin saha ngelaksanayang sahananing pidabdab

ហិក្តិភាគកណ្តាល

ring Desa Adat manut awig-awig lan pararem.

បទប្បញ្ញត្តិ

Pawos 36

ស្វាទិករា/ហិក្តិភាគកណ្តាល

Swadikara/Hak-hak Krama

1២4 **ស្វាទិករាត្រមភាគកណ្តាល**

(1) Swadikara Krama Desa Adat Luwire :

1២4 **ត្រមភាគកណ្តាលស្វាទិករាមម្បញ្ញត្តិ**

ha. Krama Desa Adat maduwe swadikara mamungkul ring wewidangan

បរាហ្យាន បរាហ្យាន មិវាហ បរាហ្យាន បរាហ្យាន
Parahyangan, Pawongan, miwah Palembang Desa Adat;

១២១ គ្រូមហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា
na. Krama Tamiu maduwe swadikara terbatas ring wewidangan

បរាហ្យាន មិវាហ បរាហ្យាន បរាហ្យាន
Parahyangan miwah Palembang Desa Adat;

១២២ មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា
ca. Tamiu maduwe swadikara terbatas wantah ring wewidangan

បរាហ្យាន មិវាហ បរាហ្យាន បរាហ្យាន
Pawongan miwah Palembang Desa Adat.

១២៣ មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា
(2) Swadharma lan swadikara Krama Desa Adat, Krama Tamiu, lan Tamiu

មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា (បរាហ្យាន
selanturnyane kaungganghang ring Pararem Desa Adat. (*Perarem*

មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា)
Kasukretan Krama ring Wewidangan Desa Adat)

បរាហ្យាន បរាហ្យាន
Pawos 37

គ្រូមហាឃ្លា មហាឃ្លា មហាឃ្លា
Krama Desa kadadosang :

១២៤ មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា មហាឃ្លា
(1) Mapuangkid inggih punika tan tedun ngayah.

- 121 ពមឺប្រិក្រិប្រនិសាត្យឡេយហាត្រត្រង់មេត្រា/ទិក្រ។
 (2) Ngampel inggih punika nutug ayahan antuk arta Brana/jinah.
- 122 កាធិប្រិក្រិប្រនិសាពមឺដមហេយហាត្រ។
 (3) Nyada inggih punika ngamademang ayahan.

ហុហាសិក្រប្រិ

Pawos 38

- 131 សិក្រិប្រិក្រិប្រនិសាពមឺដមហេយហាត្រ
 ha. Sinalih tunggil Krama Desa dados mapuangkid rikala:

131 ស្យក្រាត្រ។

1. sungkan,

121 មេត្រប្រិក្រិប្រនិសាស្យក្រាត្រ។

2. matepetin anak sungkan,

121 មយាធា

3. mayadnya,

131 កាវិក្រាប្រិក្រាត្រ។

4. ngawit ngawangun,

131 សិក្រិប្រិក្រិប្រនិសា

5. sebel, miwah

131 ក្រាសាត្រមេត្រប្រិក្រាត្រ។

6. lunga sane mabuat.

- 131 មប្រិក្រិប្រនិសាពមឺដមហេយហាត្រប្រិក្រិប្រនិសា
 na. Mapuangkid polih tempo wantah apisan sajawaning wenten
 កាវិក្រាប្រិក្រាត្រមេត្រប្រិក្រាត្រ
 kabebasan utawi ilikita saking Bandesa.

1.81 គ្រូមសាស្ត្របាយ័នប្រិយប្រិយ

ca. Krama sane kadadosang ngampel inggih punika:

1.82 គ្រូមសាស្ត្របាយ័នប្រិយប្រិយប្រិយប្រិយ

1. Krama sane tan prasida tedun ngayah santukan kaiket tur nenten

ប្រិយប្រិយប្រិយប្រិយ (ប្រិយប្រិយប្រិយប្រិយ)

prasida ninggal geginan (*Pegawai Negeri, Swasta, TNI,*

Polri, Dalang, Sopir, Balian).

1.83 គ្រូមសាស្ត្របាយ័នប្រិយប្រិយប្រិយប្រិយ

2. Krama sane nenten prasida tedun ngayah santukan megenah ring

ឃុំឃាំងឃាញ

Dura Desa.

1.84 សាស្ត្របាយ័នប្រិយប្រិយប្រិយប្រិយប្រិយ

ra. Satunggil Krama kengin nyada utawi ngamademang tategenan / luput

សាស្ត្របាយ័នប្រិយ

manut risampun:

1.85 បាយ័ន 60 (បាយ័ន) បាយ័ន

1. Mayusa 60 (enem dasa) warsa.

1.86 គ្រូមសាស្ត្របាយ័នប្រិយប្រិយប្រិយប្រិយ

2. Keambilin olih sinalih tunggil okane lanang sane sampun

បាយ័ន

marabian.

1.87 បាយ័ន/ឃុំឃាញ

ka. Balu/duda.

បញ្ជី ១២

Palet 2

ប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាលឃុំឃ្លាត

Indik Tata Pemerintahan Desa Adat

បញ្ជី ១៣

Pawos 41

១២១ គ្រឹះស្ថានប្រតិបត្តិការរដ្ឋបាលឃុំឃ្លាត

(1) Tata pemerintahan Desa Adat kawangun antuk *kelembagaan*

ប្រព័ន្ធគ្រប់គ្រងការងាររដ្ឋបាលឃុំឃ្លាត

pemerintahan Desa Adat lan lembaga Pengambil Keputusan.

១២២ គ្រឹះស្ថានប្រតិបត្តិការរដ្ឋបាលឃុំឃ្លាត

(2) *Kelembagaan Pemerintahan* Desa Adat luwir ipun :

១២២.១ ប្រធានឃុំឃ្លាត

ha. Prajuru Desa Adat

១២២.២ មហាសន្និបាតឃុំឃ្លាត

na. Sabha Desa Adat

១២២.៣ គ្រឹះស្ថានប្រតិបត្តិការរដ្ឋបាលឃុំឃ្លាត

ca. Kerta Desa Adat

១២២.៤ ប្រជុំឃុំឃ្លាត

ra. Banjar Adat.

១២២.៥ មហាសន្និបាតឃុំឃ្លាត

(3) Sabha Pamutus luwir ipun:

1.101.1 បរមេស្ថានក្រុមការងារឃុំ

ha. Paruman Desa Adat.

1.101.2 បរមេស្ថានប្រជុំក្រុមការងារឃុំ

na. Pasangkepan Desa Adat.

1.101.3 បរមេស្ថានសម្របសម្រួលក្រុមការងារឃុំ

ca. Pesamuan Desa Adat.

ប្រការ ១៣១

Indik 1

ប្រជុំក្រុមការងារឃុំ

Prajuru Desa Adat

ប្រការ ១៣២

Pawos 42

1.131.1 ក្រុមការងារឃុំត្រូវតែមានប្រជុំក្រុមការងារឃុំ

(1) Desa Adat Banjar kaenter oleh Prajuru Desa Adat sane

សម្របសម្រួលក្រុមការងារឃុំ

kapucukin oleh Bandesa;

1.131.2 ប្រជុំក្រុមការងារឃុំលុយរិះ

(2) Prajuru Desa Adat luwire:

1.101.1 ក្រុមការងារឃុំ

ha. Bandesa

1.101.2 ប្រការ ១៣២

na. Patajuh

131. ບາງກິໂສນີ

ca. Panyarikan

132. ບາງເຕິນີ

ra. Patengen

133. ປູຣາຊູຣາດາດອາດປະສິດຂອງພູມກຳລັງສາຍຊູງອາວິຣາຊາກາ

(3) Prajuru Desa Adat prasida makarya kasinoman utawi juru arah,

ບໍ່ມາຍາກຊູງາກາທັບກຊາກຊູງອາວິຣາຊາກາ

pesayahan lan sane lianan manut kabuatan;

134. ອາຍາຍາຍາຊູງອາວິຣາຊາກາດິອາຍາຍາຍາກຊູງອາວິຣາຊາກາ

(4) Masa ayahan prajuru pateh sekadi masa ayahan Bandesa.

ບາງອາດິ 133-134

Pawos 43

ທາດາສາກາດິດິ/ຕິກຊາກຊູງອາວິຣາຊາກາດິອາຍາຍາຍາກາ

Tatacara ngadegang/ngentosin Prajuru lan masa ayahan

135. ປູຣາຊູງອາວິຣາຊາກາດິອາຍາຍາຍາກາ/ວິອາດິ

(1) Prajuru mawiwit saking Krama ngarep/wit.

136. ບໍ່ຊູງອາວິຣາຊາກາດິອາຍາຍາຍາກາດິອາຍາຍາຍາກາດິອາຍາຍາຍາກາ

(2) Prajuru sewosan ring Bandesa kajudi olih Bandesa

137. ອາຍາຍາຍາຊູງອາວິຣາຊາກາດິອາຍາຍາຍາກາ 1 ວາລາ 5 ພາດິ

(3) Masa ayahan Prajuru Desa Adat 5 warsa.

138. ບາງເຕິນີກຊູງອາວິຣາຊາກາດິອາຍາຍາຍາກາດິອາຍາຍາຍາກາ

(4) Pengadegan Bandesa Adat lan Prajuru selanturne kaunggahang ring

បរាមេធាវី (បរាមេធាវីព្រះរាជាណាចក្រកម្ពុជា)

Pararem. (Pararem Ngadegang Bandesa.....)

បក្សសម្របសម្រួល

Pawos 44

១២៧ ដំណើរការ

(1) Swadharmaning Prajuru :

១២៧ ក្រុមការងារការងារស្រុកស្រែកស្រែកស្រែកស្រែកស្រែកស្រែកស្រែក

ha. Nyusun *rancangan strategis* utawi program *pembangunan* រចនាសម្ព័ន្ធនៃ
Desa Adat.

១២៧ ក្រុមការងារការងារស្រុកស្រែកស្រែកស្រែកស្រែកស្រែកស្រែក

na. Nyusun *rancangan Anggaran pendapatan dan Belanja* Desa Adat.

១២៧ ក្រុមការងារការងារស្រុកស្រែកស្រែកស្រែកស្រែកស្រែកស្រែក

ca. Nglaksanayang Program Desa Adat ring widang Perahyangan, បក្សសម្របសម្រួល
Pawongan lan Palemahan.

១២៧ ក្រុមការងារការងារស្រុកស្រែកស្រែកស្រែកស្រែកស្រែកស្រែក

ra. Nglaksanayang Awig-Awig lan/utawi Perarem Desa Adat.

១២៧ ក្រុមការងារការងារស្រុកស្រែកស្រែកស្រែកស្រែកស្រែកស្រែក

ka. Muputan Plekara adat/wicara sane wenten ring wewidangan រចនាសម្ព័ន្ធនៃ
Desa Adat.

131. ຕຳບັດງົບກິດທຸກຊັ້ນຂອງພວກເຮົາຕ້ອງມີບົດບາດທີ່ສຳຄັນ

da. Ngamargiang paridabdab dharma Agama ring wewidangan Desa

ຂໍ້ກຳນົດທຸກຊັ້ນຂອງພວກເຮົາຕ້ອງມີບົດບາດທີ່ສຳຄັນ

Adat manut susastra agama lan dresta.

131. ບັນດາສະມາຊິກຄູ່ມືພວກເຮົາຕ້ອງມີຄວາມສຳຄັນທີ່ສຳຄັນ

ta. Panglaksanane ring ajeng patut kauningayang utawi kasiarang

ກິດຈະກຳທີ່ສຳຄັນຂອງພວກເຮົາຕ້ອງມີຄວາມສຳຄັນ

ring ajeng paruman Desa Adat.

ບາງສາມີ 131

Pawos 45

131. ບົດບາດຂອງພວກເຮົາຕ້ອງມີຄວາມສຳຄັນທີ່ສຳຄັນ

(1) Wewenang Prajuru Desa Adat inggih punika :

131. ຄູ່ມືພວກເຮົາຕ້ອງມີຄວາມສຳຄັນທີ່ສຳຄັນ

ha. Mutusang rencana strategis sane kesusun olih

ໂຄງປະກອບທຸກຊັ້ນຂອງພວກເຮົາຕ້ອງມີຄວາມສຳຄັນ

LPD lan BUPDA.

131. ຍິ່ງໝາຍເຖິງການກຳນົດລາຍຮັບຂອງພວກເຮົາຕ້ອງມີຄວາມສຳຄັນ

na. Mikukuhang rincikan prabeya Desa Adat nyabran

ບາງສາມີ

awarsa.

131. ຕຳບັດງົບກິດທຸກຊັ້ນຂອງພວກເຮົາຕ້ອງມີຄວາມສຳຄັນທີ່ສຳຄັນ

ca. Ngawigunayang padruwen Desa Adat risajeroning ngamargiang

ສູ່ງຜັ່ຍຮຽງ

Swadarman prajuru.

- 171 ຕຳລັດຕໍ່ບຸກຄົນທີ່ບໍ່ມີຕາມສິດປຽບຮຽງ ການປຶກສາ ການສຶກສາ
 - ra. Ngadegang lan ngusanang pengawas, prajuru LPD lan ບຸກຄົນທີ່ສາມາດຮ່ວມໃນບຸກຄົນທີ່ສາມາດຮ່ວມສາມາດປຽບຮຽງມາ ບຸກຄົນທີ່ສາມາດຮ່ວມສາມາດປຽບຮຽງມາ
BUPDA risampun polih pamutus sakeng Sabha Pamutus.
- 181 ຕຳລັດຕໍ່ບຸກຄົນທີ່ບໍ່ມີຕາມສິດປຽບຮຽງ ການປຶກສາ ການສຶກສາ
 - ka. Ngamargian panureksan lan *pengendalian* parikrama sane ການປຶກສາ ການສຶກສາ ການປຶກສາ ການສຶກສາ
kalaksanayang ring wewidangan Desa Adat.
- 191 ຈັບຄຳບັນຍາຍເຖິງການປຶກສາ ການສຶກສາ ການປຶກສາ ການສຶກສາ
 - da. Niwakang pamidanda majeng ring krama sane sampun dados ຈັບຄຳບັນຍາຍເຖິງການປຶກສາ ການສຶກສາ ການປຶກສາ ການສຶກສາ
keputusan ring Paruman Desa Adat.
- 191 ຕຳລັດຕໍ່ບຸກຄົນທີ່ບໍ່ມີຕາມສິດປຽບຮຽງ ການປຶກສາ ການສຶກສາ
 - ta. Ngangganin Desa Adat risajeroning wicara adat lan non adat ຕຳລັດຕໍ່ບຸກຄົນທີ່ບໍ່ມີຕາມສິດປຽບຮຽງ ການປຶກສາ ການສຶກສາ
manut pamutus paruman Desa Adat.
- 191 ຕຳລັດຕໍ່ບຸກຄົນທີ່ບໍ່ມີຕາມສິດປຽບຮຽງ ການປຶກສາ ການສຶກສາ
 - sa. Ngamargiang wewenang tiosan manut Awig-awig lan pararem ຕຳລັດຕໍ່ບຸກຄົນທີ່ບໍ່ມີຕາມສິດປຽບຮຽງ ການປຶກສາ ການສຶກສາ
Desa Adat.

ບາງສາມີ 13 ຄຳ

Pawos 47

(ກຸບາລິນຸກຸບາລິນາຊຽງຽງ)

(Olih-olihan Prajuru)

1 ຄຳ ສາກຸບາລິນຸກຸບາລິນາຊຽງຽງ/ບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີ

(1) Sane patut polih patias / ulih-ulihan marupa laluputan

ບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີ

inggih punika Bendesa rauhing Prajuru Desa, Kelian Banjar Adat,

ສາກຸບາລິນາຊຽງຽງ

Sabha Desa, lan Kertha Desa.

1 ຫຼື ບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີ

(2) Prade wenten pah-pahan saking Desa Adat, Bendesa polih pahan

ສາກຸບາລິນຸກຸບາລິນາຊຽງຽງບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີ

kekalih, miwah prajuru lianan polih pahan asiki.

1 ຫຼື ບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີ

(3) Patias lan ulih-ulihan seosan manut pararem.

ບາງສາມີ 13 ຄຳ

Pawos 48

1 ຄຳ ບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີນຸກຸບາລິນາຊຽງຽງບາງສາມີ

(1) Prajuru Desa kanorayang lan kagentosin riantukan :

1 ຫຼື ບາງສາມີ

ha. Seda.

181 ຫຼືມພິສູດຊຽງກຸກບາກຸກາວອູເອເບີສາເອເບີສິສຽງກຸກຕາເບີສິ
na. Ngrasayang sungkan sané abot utawi *cacat fisik* sané ngawinang

ກຸກຮູ້ກຽມພິສູດຕຸ້ຍເງິນພິສູດກຸກ
nénten prasida ngamargiang swadharmannyané.

181 ສາງກິນກາຍພິສູດສຸກທາເບີສາຍຽງກຸກທາສິສາກິ

ca. Sangkaning rahayu pinunas ngeraga, sasampun kalokika ring
ບາງຍາກຸກ
paruman desa.

181 ສາຍຽງກຸກທາເບີສາກາກພິສູດສາສິນິທິທາສາຍຽງກຸກທາເບີ

ra. Kausanang utawi kanorayang santukan nilar sesana utawi
ຍາງຮູ້ຍາງກຸກເບີກຸກເບີກຸກເບີບາບາຍຽງກຸກທາເບີ
mabukti mamurug awig-awig utawi pararem Desa Adat.

181 ຕິກຸກສິສູດທາເບີຕາກາກພິສູດກຸກເບີກຸກເບີກຸກເບີບາບາຍຽງກຸກທາເບີ

(2) Ngentosin utawi nganorayang prajuru patut ring ajeng paruman desa adat.

ບາບາຍຽງກຸກ 49

Pawos 49

181 ກິສາຍຽງກຸກທາເບີສາກາກພິສູດສາສິນິທິທາສາຍຽງກຸກທາເບີ

(1) Ring sajeroning ngamargiang pakaryan ngrencanayang pawangunan Désa
ທາເບີສາຍຽງກຸກທາເບີສາຍຽງກຸກທາເບີສາຍຽງກຸກທາເບີສາຍຽງກຸກທາເບີ
Adat Prajuru Désa Adat kasarengin olih Sabha Désa Adat.

181 ກິສາຍຽງກຸກທາເບີສາກາກພິສູດສາສິນິທິທາສາຍຽງກຸກທາເບີ

(2) Ring sajeroning ngamargiang swadharman muputang wicara adat Prajuru
ກຸກທາເບີສາຍຽງກຸກທາເບີສາຍຽງກຸກທາເບີສາຍຽງກຸກທາເບີ
Desa Adat kasarengin olih Kerta Desa Adat.

ບົດຄູ່ທີ 1 ຫຼື 1

Indik 2

ສະພາຊາດ

Sabha Desa

ບາງສາມີ 1 ຫຼື 1

Pawos 50

1 ຫຼື 1 ສະພາຊາດເຂດທີ່ຕັ້ງຢູ່ໃນສະຖານທີ່ທີ່ເປັນສະພາຊາດເຂດ

(1) Sabha Desa Adat inggih punika lembaga mitra kerja Prajuru Desa Adat

ສາມາດຊ່ວຍເຫຼືອກັນໃນການສ້າງສັນຊຸມຊົນທີ່ມີຄວາມສະຫງົບ

sane madue swadarma ngicenin darma tetimbang sajeroning

ບົດບາດການບໍາລິຫານສະພາຊາດ

pengelolaan Desa Adat.

1 ຫຼື 1 ທຳນຽມສະພາຊາດເຂດທີ່ຕັ້ງຢູ່ໃນສະຖານທີ່ທີ່ເປັນສະພາຊາດເຂດ

(2) Tugas Sabha Desa Adat nampingin prajuru risajeroning:

1 ຫຼື 1 ການສຸກເກີດຂຶ້ນຂອງສະພາຊາດເຂດທີ່ເປັນສະພາຊາດເຂດ

ha. Nyusun *rancangan strategis* lan *program pembangunan*

ສະພາຊາດເຂດ

Desa Adat.

1 ຫຼື 1 ການຕັ້ງຮຽນສະພາຊາດເຂດທີ່ເປັນສະພາຊາດເຂດ

na. Ngamargiang program Désa Adat malarapan antuk kegiatan ring

ບາງສາມີ 1 ຫຼື 1 ບາງສາມີ 1 ຫຼື 1 ບາງສາມີ 1 ຫຼື 1

Parahyangan, Pawongan, miwah Palemahan.

121) **ສາກາດທາດຂາຍູ່ທຸກບ່ອນທີ່ມີປູຮຽງກາດທາດຂາຍູ່**
(3) Sabha Desa Adat medue darma tetimbang ring Prajuru Desa Adat
ທຸງບໍ່ມີປູສີ

luir ipun:

1.1) **ບັນທຸກສູ່ສິດທິບຸນ/ທຸງບໍ່ມີປູສີທາດຂາຍູ່**

ha. Penyusunan awig-awig miwah/utawi pararem Desa Adat

1.2) **ບັນທຸກທາດຂາຍູ່ທຸກກາດທາດຂາຍູ່**

na. Perencanaan pembangunan Desa Adat

1.3) **ບັນທຸກທາດຂາຍູ່ທຸກກາດຂາຍູ່ທຸກກາດທາດຂາຍູ່**

ca. Perencanaan anggaran pendapatan dan belanja Desa Adat

1.4) **ບັນທຸກທາດຂາຍູ່ທຸກກາດຂາຍູ່**

ra. Pelaksanaan program Desa Adat.

ບາບ 51

Pawos 51

122) **ສາກາດທາດຂາຍູ່ທຸກກາດຂາຍູ່ທຸກກາດຂາຍູ່**
(1) Sabha Desa Adat kawentuk olih Prajuru Desa Adat malarapan
ບາບ 51

pesangkepan.

123) **ສາກາດທາດຂາຍູ່ທຸກກາດຂາຍູ່ທຸກກາດຂາຍູ່**
(2) Sabha Desa Adat mawit tokoh krama Desa Adat sane kautus
ທຸກກາດຂາຍູ່

oli Banjar Adat.

- 121) ၇ဟော့ကရုပာ့ကၢၤအိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
 (3) Tokoh Krama Desa Adat sane kasengguh ring arep inggih punika kajudi
 ဝဏ်းပွဲၤဒူၤပွဲၤကၢၤနီၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
 mawit sakeng kaweruhan, ring sajeroning Tata Agama, Adat, Dresta.
- 131) ၤဆူၤပိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
 (4) Madue pikayun ngawangun lan ngawerdiang budaya, agama ring
 ၇ဟော့ကရုပာ့ကၢၤအိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
 Desa Adat Banjar.
- 141) ၤဆူၤပိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
 (5) Masa ayahan Sabha Desa Adat pateh sekadi masa ayahan Prajuru
 ၇ဟော့ကရုပာ့ကၢၤအိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
 Desa Adat.

ပၤဒူၤပွဲၤကၢၤနီၤ

Pawos 52

ၤဆူၤပိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ
Struktur Sabha Desa Adat

ၤဆူၤပိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ

Sabha Desa Adat luwire:

၁ၤဟၢၤ ၤဆူၤပိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ

ha. Kelian ngrangkep anggota,

၁ၤကၢၤ ၤဆူၤပိၤတၢ်ပွဲၤဒူၤပွဲၤကၢၤနီၤ

na. Panyarikan ngrangkep anggota, miwah

131 បរាហាត្ត (បរាហាត្តាទា) ។

ca. Para anggota (para anggota).

បរាហាត្ត ១៣១

Pawos 53

កាសាស្ម័យធម៌បុស្សធីតាបរាហាត្តាមហាតា

Sesana, Swadharma miwah Swadikara Angka Shaba Desa

131 កាសាស្ម័យធម៌បុស្សធីតាបរាហាត្តាមហាតា

(1) Sesana Sabha Desa Adat patut nyihnayang kasujatian ngawerdiang
រាសាស្ម័យធម៌បុស្សធីតា

Desa Adat.

132 បុស្សធីតាមហាតាធម៌បុស្សធីតាបរាហាត្តាមហាតា

(2) Swadharma Sabha Desa Adat patut ngicenin darma tetimbang ring Prajuru
រាសាស្ម័យធម៌បុស្សធីតាបរាហាត្តាមហាតា

Desa Adat ring sajeroning ngamargiang kawigunan lan swadarma.

133 បុស្សធីតាមហាតាធម៌បុស្សធីតាបរាហាត្តាមហាតា

(3) Swadikara Sabha Desa Adat manut sekadi swadikara Prajuru
រាសាស្ម័យធម៌បុស្សធីតាបរាហាត្តាមហាតា

Desa Adat.

បរាហាត្ត ១៣២

Pawos 54

134 មហាតាធម៌បុស្សធីតាបរាហាត្តាមហាតា

(1) Sabha Desa Adat dados kagentosin utawi kausanang rikala:

၂၅၂ ၵမၤ

ha. Seda.

၂၅၂ ၵ်းခိၵ်းၵ်း (မၤမၤခိၵ်းခိၵ်း) မၤမၤခိၵ်းၵ်း

na. Keni pinungkan (cacat fisik permanen) sane ngawinang tan

ပၤမၤမၤမၤမၤမၤမၤ

prasida ngamargiang kawigunan lan swadarma.

၂၅၂ မၤမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

ca. Sangkaning rahayu pinunas ngeraga, sasampun kalokika ring

မၤမၤမၤမၤ

paruman desa.

၂၅၂ ၵမၤမၤမၤမၤမၤမၤမၤမၤမၤမၤ

ra. Kausanang utawi kanorayang santukan nilar sesana utawi

မၤမၤမၤမၤမၤမၤမၤမၤမၤမၤ

mabukti mamurug awig-awig utawi pararem Desa Adat.

မၤမၤမၤမၤ

Indik 3

မၤမၤမၤမၤ

Kerta Desa

မၤမၤမၤမၤ

Pawos 55

၂၅၂ ၵ်းမၤမၤမၤမၤမၤမၤမၤမၤမၤ

(1) Kerta Desa Adat inggih punika lembaga mitra kerja Prajuru Desa Adat

បក្សប្រឹក្សា
Pawos 57

១៧៧ ក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាសភាពដូចខាងក្រោម៖

(1) Bandesa Adat dados ketua ngerampas anggota Kerta Desa.

១៧៨ មេធាវីស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

(2) Anggota Kerta Desa lianan kawangun saking Krama Desa Adat

ស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

sane kautus oleh Banjar Adat.

បក្សប្រឹក្សា
Pawos 58

១៧៩ គ្រូបង្រៀនស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

(1) Sesana pinaka Kerta Desa patut nyihnayang komitmen ring

ស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

sajeroning muputang wicara adat sane mamargi ring Desa Adat

មេធាវីស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

madasar antuk awig-awig lan utawi pararem.

១៨០ មេធាវីស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

(2) Swadharma pinaka Kerta Desa, patut nulungin Prajuru Desa Adat

ស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

sajeroning muputang wicara adat sane mamargi ring

ក្រុមប្រឹក្សាធម្មនុញ្ញស្រុកត្រូវមានសមាសភាពដូចខាងក្រោម៖

Desa Adat irika.

1211 ស្ម័គ្រចិត្តសហការក្នុងការងារសាងសង់ស្នាក់នៅសហគ្រាស

(3) Swadikara Kerta Desa nyarengin utawi pateh sareng swadikara Prajuru

ក្នុងសហគ្រាស

Desa Adat.

បទប្បញ្ញត្តិ

Pawos 59

1212 ក្នុងសហគ្រាសធុរកិច្ចសហគ្រាសស្រុកស្រីរៀងរាល់ថ្ងៃ

(1) Kerta Desa Adat dados kagentosin utawi kausanan rikala :

1212.1 ក្នុងសហគ្រាស

ha. Seda

1212.2 ក្នុងសហគ្រាស (សម្រាប់ស្រីក្នុងសហគ្រាស) សហគ្រាសស្រុកស្រីរៀងរាល់ថ្ងៃ

na. Keni pinungkan (cacat fisik permanen) sane ngawinang tan

ប្រឹក្សាស្រុកស្រីរៀងរាល់ថ្ងៃ

prasida ngamargiang kawigunan lan swadarma ring paruman desa.

1212.3 ក្នុងសហគ្រាសស្រុកស្រីរៀងរាល់ថ្ងៃ

ca. Kausanang utawi kanorayang santukan nilar sesana utawi

ស្រុកស្រីរៀងរាល់ថ្ងៃ

mabukti mamurug awig-awig utawi pararem Desa Adat.

បុរាណាស៊ី ១៤១

Pawos 60

ប្រជុំរាជការសេដ្ឋកិច្ចសហគមន៍ភូមិភាគកណ្តាល

Prajuru Desa Adat, Sabha Desa Adat, lan Kerta Desa Adat patut

រក្សាទុកនូវប្រពៃណីបុរាណប្រពៃណីបុរាណប្រពៃណីបុរាណប្រពៃណី

polih patias utawi olih-olihan manut Awig-Awig

ប្រពៃណីបុរាណប្រពៃណីបុរាណប្រពៃណី

lan utawi Pararem Desa Adat.

ហិរញ្ញវត្ថុ ១៣

Indik 4

កេរ្តិ៍ឈ្មោះ

Banjar Adat

បុរាណាស៊ី ១៤២

Pawos 61

១២១ កេរ្តិ៍ឈ្មោះភូមិភាគកណ្តាលភូមិភាគកណ្តាល

ha. Banjar Adat kaenter olih Kelian Banjar Adat.

១២២ មាសាយាមភូមិភាគកណ្តាលភូមិភាគកណ្តាល

na. Masa ayahan Kelian Banjar Adat manut kadi masa ayahan

កេរ្តិ៍ឈ្មោះភូមិភាគកណ្តាល (បី) ៥ ឆ្នាំ

Bandesa Adat inggih punika 5 (lima) warsa.

បញ្ជីទី១

Palet 3

បញ្ជីទី១ បង្កើតសម្រាប់សង្កាត់បាត់ដំបង

Paruman, Pasamuhan lan Pasangkepan

បញ្ជីទី១

Indik 1

បញ្ជីទី១ ធម្មនុញ្ញ

Paruman Desa Adat

បញ្ជីទី១

Pawos 62

១៧១ បញ្ជីទី១ ធម្មនុញ្ញសម្រាប់សង្កាត់បាត់ដំបង

(1) Paruman Desa Adat kakepah dados tiga luire:

១៧១ បញ្ជីទី១

ha. Paruman Agung.

១៧១ បញ្ជីទី១

na. Paruman Madia.

១៧១ បញ្ជីទី១

ca. Paruman Alit.

១៧២ ទម្រង់របស់សម្រាប់បញ្ជីទី១ ធម្មនុញ្ញសម្រាប់សង្កាត់បាត់ដំបង

(2) Tata cara pemargin paruman Desa Adat Banjar inucap manut sekadi

បញ្ជីទី១ ធម្មនុញ្ញសម្រាប់សង្កាត់បាត់ដំបង

Pararem Sabha Pamutus Desa Adat Banjar Nomor 02

បញ្ជីទី១

Tahun 2024.

ກິບຸງກຸດທາລາບິບິບິກຸຣຸກຸຣິກຸງກຸງຮິ

ring Pura Desa kawewehin antuk banten Saraswati.

ບາບາລາ 145

Pawos 68

145 ບາບາລາບິບິບິກຸຣຸກຸຣິກຸງກຸງຮິ

(1) Pemangku kagentosin riantukan :

145 ກຸສາ

ha. Seda.

145 ສາລາບິບິກຸຣຸກຸຣິກຸງກຸງຮິກຸງກຸງຮິກຸງກຸງຮິ

na. Cacat fisik tetap utawi keni pinungkan sane abot tur suwe

ສາລາບິບິກຸຣຸກຸຣິກຸງກຸງຮິກຸງກຸງຮິ

sane ngawinang tan prasida ngamargiang kawigunan lan

ສຸວັດທະນາ

swadharmannyane.

145 ສາລາບິບິກຸຣຸກຸຣິກຸງກຸງຮິກຸງກຸງຮິ

ca. Sangkaning rahayu pinunas ngaraga.

145 ສາລາບິບິກຸຣຸກຸຣິກຸງກຸງຮິກຸງກຸງຮິກຸງກຸງຮິ

ra. Kasepekang/ kanorayang/ kausanang riantukan nilar sesana/

ມາມຸຣຸກຸຣິກຸງກຸງຮິກຸງກຸງຮິກຸງກຸງຮິ

mamurug awig-awig lan/utawi pararem Desa Adat.

145 ພາລາບິບິກຸຣຸກຸຣິກຸງກຸງຮິກຸງກຸງຮິກຸງກຸງຮິ

(2) Yaning pemangku punika kausanang riantukan nilar sesana

ລາບັຍຄູບຣາ|ບຍຄູບຣາ|ບຍຄູບຣາ|ບຍຄູບຣາ|ບຍຄູບຣາ|
kapemangkuan, pemangku inucap kakeninin danda manut perarem
ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|
lan ngawaliang prabea upacara pawintenan.

ບາບາລາ|໑໒໖|

Pawos 69

- 1໓1 ຂີ່ປຸງທບຍຄູບຣາ|ທບຍຄູບຣາ|ທບຍຄູບຣາ|ທບຍຄູບຣາ|ທບຍຄູບຣາ|
(1) Diprade Pemangku seda patut kaupacara manut dresta.
- 1໓2 ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|
(2) Wenang Sang ngadegang sane patut ngamedalin prabia saha muputang
ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|
lan ngupacara sami.
- 1໓3 ງຸບສາກບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|
(3) Upacara inucap sanistanya mageseng nitip ring geni sajawaning wenten
ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|ບິ່ງຄິ່ມິຕາ|
pinunas saking sang madue kapatutan (parisantanannyane).

ບາບາລາ|໑໓໑|

Pawos 70

- 1໓4 ບບຸຣາ|ບບຸຣາ|ບບຸຣາ|ບບຸຣາ|ບບຸຣາ|
(1) Paiketan Pamangku inggih punika paiketan para Pamangku sane
ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|ບຸຣາ|
wenten ring wewidangan Desa Adat.

- 121) **បហិវតិវោគោមញ្ចក្ខណេយាយិបរិស្សមរិវិធានេនាហិវោហេម**
 (2) Paiketan Pamangku nglaksanayang parikrama ring widang adat, agama,
ព្រមនិងនិវេទន៍បុរាណសាស្ត្រនិងហិវរិហុត្តរាសាស្ត្រ
 tradisi, seni miwah budaya, taler kearifan lokal.

ហិវតិវោគោមញ្ចក្ខណេយាយិ

Indik 2

បហិវតិវោគោមញ្ចក្ខណេយាយិ

Paiketan Serati

បហុហាសិវិលេស

Pawos 71

- 171) **សិវរាជេវោគោមញ្ចក្ខណេយាយិវិវេទន៍បុរាណសាស្ត្រនិងហិវរិហុត្តរាសាស្ត្រ**
 (1) Serati banten inggih punika krama sane wikan makarya piranti upacara
សោហេតុភូមិវិវេទន៍បុរាណសាស្ត្រនិងហិវរិហុត្តរាសាស្ត្រ
 agama utaminnyane banten miwah sesaji.

- 121) **សិវរាជេវោគោមញ្ចក្ខណេយាយិវិវេទន៍បុរាណសាស្ត្រនិងហិវរិហុត្តរាសាស្ត្រ**
 (2) Serati banten prasida natingin Desa Adat ritatkala wenten
បិហុហាសិវិលេសបុរាណសាស្ត្រនិងហិវរិហុត្តរាសាស្ត្រ
 piodal ring Pura Kahyangan Desa miwah yadnya sane lianan.

បហុហាសិវិលេស

Pawos 72

- 171) **បហិវតិវោគោមញ្ចក្ខណេយាយិវិវេទន៍បុរាណសាស្ត្រនិងហិវរិហុត្តរាសាស្ត្រ**
 (1) Paiketan Serati inggih punika *organisasi* para Serati sane

បុរាណវិទ្យា

Pawos 75

១៧១ បញ្ជីបញ្ជីប្រតិបត្តិការណ៍បញ្ជីបញ្ជីបញ្ជី

(1) Paiketan Wredha nglaksanayang parikrama ring widang:

១៧១ ធម្មនុញ្ញសីលធម៌សីលធម៌សីលធម៌សីលធម៌

ha. Adat, Agama, Tradisi, Seni lan Budaya, taler

នីតិវិធីបុរាណវិទ្យា

Kearifan lokal;

១៧១ បណ្តុះបណ្តាលបុរាណវិទ្យា

na. Pendidikan lan Olah raga;

១៧១ ភាពស្រស់ស្អាត

ca. Kesehatan;

១៧១ កសិកម្មសីលធម៌

ra. Ekonomi; miwah

១៧១ កុលសម្ព័ន្ធ

ka. Sosial.

បញ្ជីបញ្ជីបញ្ជី

Indik 4

បញ្ជីបញ្ជី

Pacalang

បុរាណវិទ្យា

Pawos 76

១៧១ បញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី

(1) Pacalang inggih punika lembaga adat sane kawentuk oleh Desa

Adat sajeroning nglaksanayang tugas ring widang kasukretan,

ketentraman, miwah katreptian krama/ulun dadia desa ring wewidangan

Desa Adat Banjar.

Desa Adat Banjar.

Desa Adat Banjar.

ບາງບາສິດໄປໄປ

Pawos 77

177 ບສາລິດກັດຕິຍິບຸກສາບຸກສາລິດບາງບາສິດບາງບາສິດ

(1) Pacalang kadegang miwah kausanang olih Desa Adat manut

ບຸກສາລິດບຸກສາລິດບຸກສາລິດ

putusan saking Prajuru Desa Adat.

178 ສຽງບຸກສາລິດບຸກສາລິດບຸກສາລິດ

(2) Syarat-syarat dados angga pacalang:

178 ສາລິດບຸກສາລິດບຸກສາລິດ

ha. Saking ulun dadia ngarep.

179 ກຸສາລິດບຸກສາລິດບຸກສາລິດ

na. Sehat jasmani lan rohani.

180 ກຸສາລິດບຸກສາລິດບຸກສາລິດ

ca. Nenten cedangga/cacat fisik lan mental.

181 ບຸກສາລິດບຸກສາລິດບຸກສາລິດ

ra. Mapumahan ring wewidangan Desa Adat Banjar.

181. ຍາງຸບບກິນທາລາມາມາກາກັມິສຸກຸສຸກິນິສຸຍາງເກີ

ka. Madue parilaksana sane becik lan nenten naenin mamurug

ເອວິບູວິບູທາເອເທເກີ

awig-awig Desa Adat.

181. ປຸມິສຸກຸສຸກິນິສຸຍາງເກີ

da. Prasida sajeroning mamaca, nulis lan ngitung.

181. ຍາງຸບບກິນທາລາມາມາກາກັມິສຸກຸສຸກິນິສຸຍາງເກີ

ta. Madue komitmen sane kuat sajeroning nglestariang

ເອເທເກີ ສຸກຸສຸກິນິສຸຍາງເກີ

adat lan budaya Bali.

181. ກາກັມິສຸກຸສຸກິນິສຸຍາງເກີ

sa. Nenten dados pengurus organisasi terlarang.

ບາບາມິ 185

Pawos 78

181. ບາບາມິ ທາລາມາມາກາກັມິສຸກຸສຸກິນິສຸຍາງເກີ

(1) Paiketan pacalang kamanggalain olih ketua pacalang sane kapilih

ບາບາມິ ທາລາມາມາກາກັມິສຸກຸສຸກິນິສຸຍາງເກີ

oli para angga pacalang.

ບາບາມິ 185

Pawos 79

181. ກິມິສຸກຸສຸກິນິສຸຍາງເກີ

(1) Risajeroning nglaksanayang tugas pecalang patut nganggen busana adat

ບສລົບທູງຢືນຢານສລົບ

pacalang lan atribut pacalang.

121 ບສລົບທູງຍາກຸບທູງຕາມວິທີມີບສລົບສຳລັບກິດຈະກຳຕ່ຳສູງຕາມ

(2) Pacalang taler madue tugas partisipasi sajeroning natingin tugas

ອຸປະກອນທຳນຽມປະຕິບັດງານສຳລັບອົງການປ້ອງກັນຄວາມສະຫງົບ

aparat keamanan negara risampun ngawentenang koordinasi majeng

ກິດຈະກຳທຳນຽມປະຕິບັດງານ

ring Prajuru Desa Adat.

122 ສຳລັບກິດຈະກຳທີ່ກຳນົດໃນກຳນົດທຳນຽມປະຕິບັດງານບສລົບ

(3) Sajeroning indik nglaksanayang tugas lan swadharmannyane, pacalang

ບາງສິ່ງທີ່ກຳນົດໃນກຳນົດທຳນຽມປະຕິບັດງານ/ບາງສິ່ງທີ່

patut molihang olih-olihan manut awig-awig / pararem

ກຳນົດທຳນຽມປະຕິບັດງານ

Desa Adat.

ບາງສາມາດ 150

Pawos 80

123 ບາງສາມາດບສລົບສາກກວ້າງ/ສາກກວ້າງສຳລັບທຳນຽມປະຕິບັດງານ

(1) Angga pacalang kanorayang / kagentosin riantukan:

123 ກຳນົດ

ha. Seda.

124 ສູງກວ້າງ/ສາກກວ້າງສຳລັບ

na. Sungkan keras / cacat permanen.

181. **ສາງກິນາຍາຍິງຮຸກກາຍາ**

ca. Sangkaning rahayu pinunas ngeraga.

191. **ປິສາ/ສາກາກພິສາຮຸກກິນາຍາຍິງຮຸກກາຍາ**

ra. Pecata/ kanorayang santukan nilar sesana utawi mabukti

ຍາຍາຍິງຮຸກກາຍາຍິງຮຸກກາຍາ

mamurug awig-awig lan/utawi pararem Desa Adat.

ບິສາ 101

Indik 5

ກາຍາຍິງຮຸກກາຍາ

Yowana Desa Adat

ບາຍາຍິງຮຸກກາຍາ

Pawos 81

101. **ກາຍາຍິງຮຸກກາຍາຍິງຮຸກກາຍາຍິງຮຸກກາຍາ**

(1) Yowana Desa Adat inggih punika paiketan yowana sane wenten

ກິນາຍາຍິງຮຸກກາຍາ

ring wewidangan Desa Adat Banjar.

102. **ກາຍາຍິງຮຸກກາຍາຍິງຮຸກກາຍາຍິງຮຸກກາຍາ**

(2) Yowana Desa Adat nglaksanayang parikrama-parikrama ring *bidang*

ກິນາຍາຍິງຮຸກກາຍາ

kepemudaan, luiirnyane:

103. **ອາດ, ອາດ, ອາດ, ອາດ, ອາດ, ອາດ, ອາດ**

ha. Adat, agama, tradisi, seni lan budaya, taler

នីហារិបក្សានុកាលីៗ

kearifan lokal.

១គ។ ប៊ីន្តិណិក្សានុកាលីៗ

na. Pendidikan lan Olahraga.

១ឃ។ នីរុក្ខមហានីៗ

ca. Kesehatan.

១ង។ ក្សានុកាលីៗ

ra. Ekonomi.

១គ។ ប៊ីក្សានុកាលីៗ មិបុរុក្សានុកាលីៗ

ka. Pencarian minat lan bakat, miwah sane lianan.

១ក្រ។ ក្សានុកាលីៗ មិបុរុក្សានុកាលីៗ

(3) Yowana Desa Adat Banjar kawangun olih Sekaa Truna-truni

(១៤សិក្សា ១២១) មិបុរុក្សានុកាលីៗ មិបុរុក្សានុកាលីៗ

(STT) sane wenten ring Banjar Adat luiirnyane:

១ហ។ ប៊ុសបិតិរិក្សានុកាលីៗ

ha. Puspita Giri, Banjar Adat Munduk.

១គ។ ប៊ុសបិតិរិក្សានុកាលីៗ

na. Puspa Yowana, Banjar Adat Melanting.

១ឃ។ ក្សានុកាលីៗ មិបុរុក្សានុកាលីៗ

ca. Kusa Ananta, Banjar Adat Ambengan.

១ង។ ក្សានុកាលីៗ មិបុរុក្សានុកាលីៗ

ra. Kusuma Sari, Banjar Adat Sekar.

၂၈၁ ၵဟၢၤအေမၤယၢ်တၢ်ဗွဲအေမၤဝဲၤကမၤ

ka. Oka Cahaya, Banjar Adat Perampas.

၂၉၁ ၵယၢၤအေမၤအိၤယၢ်တၢ်ဗွဲအေမၤၵၢၤ

da. Yowana Abhinaya, Banjar Adat Santal.

၂၉၁ ဗြဲအေမၤၵၢၤတၢ်ဗွဲအေမၤဝဲၤကမၤ

ta. Sradha Sandya, Banjar Adat Pegentengan.

ပၵဟၢၤမၤၵၢၤ

Pawos 82

၂၉၁ ၵၢၤကၢၤအိၤဗြဲအေမၤဝဲၤကမၤ

(1) Sajeroning ngwangun paiketan yowana difasilitasi olih

ၵၢၤအေမၤဝဲၤကမၤ

Desa Adat.

၂၉၁ မုၢ်အေမၤ/ၵယၢၤအေမၤအိၤယၢ်တၢ်ဗွဲအေမၤဝဲၤကမၤ

(2) Muda-mudi / yowana sane dados karanjingang ring paiketan yowana

မၤကိၢ်ပုၤအိၤ

inggih punika :

၂၉၁ မၤယုၤၵၢၤၵၢၤတၢ်ဗွဲအေမၤဝဲၤကမၤ

ha. Mayusa 17 tiban taler lintangan.

၂၉၁ မၤမၤ

na. Magama Hindu.

121 ឆីបីញ្ច្យាមគាហិឆីហៃ្យាបគគាបិលិរ/គាប្យឡដំហាត្រូតា

(3) Kepengurusan paiketan yowana kapilih/kaputusang antuk

ឡឡបរកឡបគាហៃ្យាបិរុបរហាញ្ច្យាបគ

musyawarah mufakat oleh para anggota yowana.

131 មាសគន្ធិ/មាសហយហាតិញ្ច្យាមគាហិញ្ច្យាមគិ

(4) Masa bakti/ masa ayahan pengurus yowana inggih punika

១១៦មកមិញ្ចាដីពៃ

5 warsa ngawit kadegang.

បក្សាធិបត្យា

Pawos 83

131 ្យាបគគាហៃ្យាមគិហិបហិឆីហៃ្យាបគរិហត្រូតាតិ

(1) Yowana kausanang ring paiketan yowana riantukan:

131 ្យាមគ

ha. Seda.

131 មាឡត្រូមិហា/ញ្ច្យាត្រូតា

na. Sampun mawiwaha/nganten.

131 ម្យត្រូតា/មាមាហិមិឆីហៃ្យាតា

ca. Sungkan keras/ cacat fisik permanen.

131 បិសហាត្រូតាត្រូតា

ra. Pecata santukan nilar sesana.

131 បិទ្រុត្រូតា

ka. Pinunas ngeraga.

ហិក្ខុនិក្ខេបន្តិក

Indik 6

បហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក

Paiketan Krama Istri Desa Adat

ហុក្ខេបន្តិក

Pawos 84

១៣៧ បហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក (បហិក្ខុនិក្ខេបន្តិក) ហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក

- (1) Paiketan Krama Istri (PAKIS) inggih punika organisasi sane
 គាបព្យាបាលហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក
 kawangun oleh para karma istri Desa Adat Banjar, inggihan sane
 សម្រាប់ប្រើប្រាស់ដោយស្រ្តី/ប្រើប្រាស់ (ឲ្យប្រើប្រាស់) ។
 sampun mawiwaha taler sane nyapian/palاس marabi (mulih ka deha).

១៣៨ បហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក

- (2) Paiketan Krama Istri Desa Adat nglaksanayang parikrama natingin
 ស្រ្តីក្នុងគ្រួសារហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក
 sajeroning parikrama ring Desa Adat lan pangupaya pemberdayaan
 គាំទ្រគ្រួសារហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក
 kesejahteraan keluarga, luirnyane:

១៣៩ គាបព្យាបាលហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក

ha. Adat, agama, tradisi, seni lan budaya, taler

គាបព្យាបាលហិក្ខុនិក្ខេបន្តិកហិក្ខុនិក្ខេបន្តិក

kearifan lokal.

181. ប៊ីន្តិដំនាំត្រូវត្រូវប្រារព្ធ។

na. Pendidikan lan olahraga.

181. ភ័រិក្សសហមាតា។

ca. Kesehatan.

181. ក្រុមគ្រួសារមិល្លន្តិដំនាំសិក្សាសាសនា។

ra. Ekonomi lan bidang siosan.

បក្សសិល្បៈ

Pawos 85

181. ដំនាំក្រុមគ្រួសារភ័រិក្សសហមាតាមិល្លន្តិដំនាំសិក្សាសាសនា

(1) Sajeroning ngwangun Paiketan Krama Istri difasilitasi oleh

ក្រុមគ្រួសារសាសនា។

Desa Adat.

181. ប៊ីក្រុមសហមាតាមិល្លន្តិដំនាំ (ប៊ីន្តិដំនាំ) ត្រូវប្រារព្ធសាសនាស្របតាម

(2) Pengurus Paiketan Krama Istri (PAKIS) kapilih manut musyawarah

មួយក្រុមគ្រួសារសាសនាស្របតាមប៊ីន្តិដំនាំ។

mufakat oleh para anggota PAKIS.

181. មាសាប៊ីន្តិដំនាំ/មាសាមាតាមិល្លន្តិដំនាំ ប៊ីន្តិដំនាំប្រារព្ធសាសនា ១៩១៦។

(3) Masa bakti/ masa ayahan pengurus PAKIS inggih punika 5 warsa.

181. ដំនាំគ្រួសារសាសនាមិល្លន្តិដំនាំ ប៊ីន្តិដំនាំសាសនា។

(4) Sane dados pengurus PAKIS patut:

181. ដំនាំមាសាមាតា (មាសាមាតា) ដំនាំមាសាមាតាមិល្លន្តិដំនាំសាសនា។

ha. Sampun mawiwaha (istri sah) saking ulun dadia Desa Adat.

၂၈၁ သာဓကထာပျာက္ခိုက္ခဲဃာသဲဃာသမိက္ခာပါ။

na. Sane nyapian nenten kadadosang dados pengurus.

ဟုဗာပါ ၂၅၄

Pawos 86

၂၈၂ ပိက္ခာသမိက္ခာမိက္ခာ/ခေတ္တခွာမိက္ခာမိက္ခာဃါး

(1) Pengurus PAKIS kausanang/kagentosin riantuan:

၂၈၂၂ ဝေဃာမဟာမိက္ခာမဟာမိက္ခာပါ။

ha. Masa ayahannyane sampun puput.

၂၈၂၂ ပျာက္ခိုက္ခဲ/ပပမဟာမိက္ခာ

na. Prade nyapian/palas marabi.

၂၈၂၂ နိလဲဓာသမ/မဟာမိက္ခာမိက္ခာ/မဟာမိက္ခာပါ

ca. Nilar sesana/ mamurug awig-awig lan/utawi pararem

၂၈၂၂၂၂

Desa Adat.

၂၈၂၂ ပိက္ခာမဟာမိက္ခာပါ။

ra. Pinunas ngeraga.

ບົລິດໍາໄລ

Indik 7

ບຸຍາລີ

Pasraman

ບາບາລິໄປລໄ

Pawos 87

໑໙໑ ບຸຍາລີຊຶ່ງບຸລິດໍາໄລເັກຊຸມໄຕ່ຖາກສິບົລິດໍາໄລຊຶ່ງເບີລິດໍາໄລຍາລີ

(1) Pasraman inggih punika genah sajeroning pendidikan berbasis keagamaan

ບົລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງ

Hindu anggen nglimbakang jati diri, integritas moral, lan kualitas

ບຸຍາລີຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງ

ulun dadia Desa Adat.

໑໙໒ ບຸຍາລີຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງ

(2) Pasraman prasida kalaksanayang manut formal, non formal,

ບຸຍາລີຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງ

lan informal.

໑໙໓ ບຸຍາລີຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງ

(3) Pasraman formal sane kalaksanayang Desa Adat marupa:

໑໙໑ ບຸຍາລີຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງເບີລິດໍາໄລຊຶ່ງ

ha. Pratama Widya Pasraman A, setingkat pendidikan anak usia

ດໍາໄລຊຶ່ງ (໑໙໓໑) ຊຶ່ງ

dini (PAUD).

181. ប្រមាណប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

na. Pratama Widya Pasraman B, setingkat taman kanak-kanak

(173 181)។

(TK).

181. ឧបនិមិត្តប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

ca. Adi Widya Pasraman, pendidikan dasar setingkat SD.

181. មធ្យមប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

ra. Madyama Widya Pasraman, pendidikan menengah setingkat

181 181 181 181

SMP.

181. ឧបនិមិត្តប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

ka. Utama Widya Pasraman, pendidikan setingkat SMA.

181. មហាប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

da. Maha Widya Utama Pasraman, pendidikan setingkat

181 181 181 181

perguruan tinggi.

131. ប្រមាណប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

(4) Pasraman non formal kalaksanayang oleh Desa Adat

181 181 181 181

marupa program.

191. មហាប្រមាណសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ

(5) Sajeroning ngwentenang pendidikan pasraman kalaksanayang manut

ហិក្ខុតិវិប្ប

Indik 8

ឯកសារមិបុក្ខុយុតោនាម្បិក្ខុយាមាតិ

Sekaa miwah Lembaga Adat Tiosan

បុក្ខុយាមាតិវិប្ប

Pawos 88

១៧៧ ឯកសារហិក្ខុបុក្ខុតិវិប្បបុក្ខុតិវិប្បមុខមុខសុខសុខបុក្ខុតិវិប្ប

(1) Sekaa inggih punika genah paiketan krama sane kawangun olih

ក្រុមគ្រួសារ/ក្រុមហ៊ុន/ក្រុមហ៊ុនក្រុមគ្រួសារ/ក្រុមហ៊ុន

Desa Adat lan/utawi ulun dadia Desa Adat manut

ខ្មែរ (មិនទៅ) រស់នៅ (ក្រុមហ៊ុន) ក្រុមហ៊ុនមុខសុខសុខបុក្ខុតិវិប្ប

arsa (minat), kawagedan (bakat) utawi sane kabuatang.

១៧៨ ឯកសារមុខសុខសុខបុក្ខុតិវិប្បក្រុមគ្រួសារក្រុមហ៊ុនក្រុមហ៊ុន

(2) Sekaa sane sampun kawangun ring Desa Adat Banjar, luirnyane:

១៧៧ ឯកសារក្រុមហ៊ុន

ha. Sekaa Gong.

១៧៨ ឯកសារក្រុមហ៊ុន

na. Sekaa Angklung.

១៧៩ ឯកសារក្រុមហ៊ុន

ca. Sekaa Santi.

ບູລິຍາ 101

Palet 5

ບໍລິສັດ ທີ່ 1

Indik Kulawarga

ບໍລິສັດ 101

Indik 1

ບໍລິສັດ ທີ່ 1

Pawiwahan

ບູລິຍາ 89

Pawos 89

101 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1

- (1) Pawiwahan inggih punika patemon purusa lan pradana sane kadasarin
 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1
 antuk manah pada arsa pada seneng lan kamargiang antuk upacara sakala
 ບໍລິສັດ ທີ່ 1
 niskala.

- 101 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1
- (2) Pawiwahan sane kapatutang ring Desa Adat Banjar inggih punika
 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1
 nganten sane lumrah.

- 101 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1 ບໍລິສັດ ທີ່ 1
- (3) Pawiwahan sane kapatutang ring Desa Adat luire:

1. ហា បបទំនិស្រាបបក្ខត្រាបដាម៉ាម

ha. Pepadikan malarapan antuk pada arsa.

1. តា មរាត្រាហិ/ព្រាវាវាវាហិ/តាបិក្ខរិ

na. Merangkat/ ngerorod / kawin lari.

1. 31 តាបហ្មាតាបិហាហិក្ខិក្ខិក្ខិក្ខិ

(4) Kapatutan pawiwahan inggih punika :

1. ហា សាម្បត្តិហ្មាតាមាត្រាហិក្ខិក្ខិក្ខិក្ខិ

ha. Sampun tutug yusa manut UU Perkawinan.

1. តា ម៉ាមបដាម៉ាម

na. Arsa pada arsa.

1. តា វាត្រិក្ខិក្ខិក្ខិក្ខិ

ca. Nenten gamia gamana.

ហាហាហិ 150

Pawos 90

1. ៣១ បបិហាហិក្ខិក្ខិក្ខិក្ខិ

(1) Pawiwahan sane kasengguh sah yening:

1. ហា សាម្បត្តិហ្មាតាមាត្រាហិក្ខិក្ខិក្ខិក្ខិ

ha. Sampun ngamargiang upacara niskala marupa biakaon,

តាហ្មាត្រាហិក្ខិក្ខិក្ខិក្ខិ (បិដិបិដាត)

natab banten nganten (widhi widana).

1. តា សាម្បត្តិហ្មាតាមាត្រាហិក្ខិក្ខិក្ខិក្ខិ

na. Sampun ngamargiang upacara makala-kalaan kasaksiang

ហត្ថកិច្ច ប្រាំ ឧបសាគរាំង

antuk tri upasaksi.

១៧១ គាសប្រិវិត្យ ភ្នំក្រវាត់ ភ្នំសិប្រាមិ ភ្នំគុណា ឧបសាគរាំង /

ca. Kacatri ring buku registrasi perkawinan Desa Adat /

កាត្រី ឧបសាគរាំង

Banjar Adat.

១៧២ ឧបសាគរាំង ឧបសាគរាំង ឧបសាគរាំង ហត្ថកិច្ច ភ្នំសិប្រាមិ ភ្នំគុណា ឧបសាគរាំង

(2) Upacara upakara pawiwahan kamargiang nista, madya, utama manut

ភាសិត ឧបសាគរាំង

Sastra Agama.

បក្សប្រឹក្សា ១៧២

Pawos 91

១៧៣ ភ្នំគុណា (ឈ្មោះ) ភ្នំសិប្រាមិ (ប្រធាន) ភ្នំគុណា ឧបសាគរាំង

(1) Krama Purusa (lanang) ngamet istri (pradana) ring wewidangan Desa

ឧបសាគរាំង ឧបសាគរាំង ឧបសាគរាំង ឧបសាគរាំង / បក្សប្រឹក្សា (ឈ្មោះ)

Adat Banjar, patut mapidana pasadok / panglepas (selanturnya

ភាសិត ឧបសាគរាំង)

kasuratang ring pararem).

១៧៤ ភ្នំគុណា ភ្នំសិប្រាមិ ភ្នំគុណា ឧបសាគរាំង ឧបសាគរាំង ឧបសាគរាំង

(2) Yening wenten silih sinunggil krama Desa pamargi pawiwahane

ភ្នំគុណា ភ្នំសិប្រាមិ ភ្នំគុណា ឧបសាគរាំង ឧបសាគរាំង ឧបសាគរាំង

ngarorod, patut ngrauhang ilikita ring guru rupakan ipun,

ສາບາເົາຖາບາບໍລິສັດນໍາຄູ່ຮ່ວມຂອງເົາບໍລິສັດນໍາຄູ່ຮ່ວມຂໍສາບາ
kaater oleh Kelian Banjar Adat utawi Kelian Banjar Dinas.

121 ກໍາລານສິລິນິຊັດສິນງິດຕິບູຢາບູຮູ້ຄຸ້ມຖືບໍາບາບໍລິສັດ

(3) Rikalaning silih sinunggil krama wenten ngamargiang Wiwaha lian
ສາບາຍາຍາບໍລິສັດນໍາຄູ່ຮ່ວມຂອງຄູ່ຮ່ວມຄຸ້ມຖືບໍາບາບໍລິສັດ
agama utawi kepercayaan wenang dumunan ngamargiang sudhiwadani

ສາບາຄຸ້ມຖືບໍາບາບໍລິສັດນໍາຄູ່ຮ່ວມຂອງຄູ່ຮ່ວມຄຸ້ມຖືບໍາບາບໍລິສັດ
sane kamargiang saking PHDI Kecamatan lan Desa, saha

ສາບາບາບາບໍລິສັດນໍາຄູ່ຮ່ວມຂອງຄູ່ຮ່ວມຂໍສາບາ
kaupasaksi oleh Kelian Banjar Adat, Kelian Banjar Dinas,

ສໍາລັບຄູ່ຮ່ວມຄູ່ຮ່ວມຄຸ້ມຖືບໍາບາບໍລິສັດ

Kelian Dadia, Bandesa lan Perbekel.

ບໍາລິສັດນໍາຄູ່ຮ່ວມ

Indik 2

ກາບູຮູ້/ບູສາບາກາບູຮູ້

Nyapian/Wusan Marabian

ບາບາບໍລິສັດນໍາຄູ່ຮ່ວມ

Pawos 92

122 ສາບາຄຸ້ມຖືບໍາບາບໍລິສັດ

(1) Sane ngawinang palas marabi:

123 ສາບາຄຸ້ມຖືບໍາບາບໍລິສັດນໍາຄູ່ຮ່ວມຂອງຄູ່ຮ່ວມຄຸ້ມຖືບໍາບາບໍລິສັດ

ha. Sangkaning nenten wenten kaadungan sajeroning kulawarga.

ហិក្ខុតិវិញ្ញា

Indik 3

ឆិក្ខុត

Sentana

ហុហាសិវ័ឡា

Pawos 95

ឆិក្ខុតហុហាសិវ័ឡា (គាលីវ) ហុហាសិវ័ឡា

Sentana wenten 2 (kalih) soroh luire:

១៧៧ ប្រទិឆិក្ខុតហិក្ខុតិវិញ្ញាឆិក្ខុត (ប្រាតិវិញ្ញា) ហុហាសិវ័ឡា

(1) Prati sentana inggih punika sentana (pianak) sane embas saking

ហុហាសិវ័ឡា

pawiwahan sane sah.

១៧៨ ឆិក្ខុតហិក្ខុតិវិញ្ញាឆិក្ខុត (ប្រាតិវិញ្ញា) ហុហាសិវ័ឡា

(2) Sentana paperasan inggih punika sentana (pianak) sane kaperas/

ឆិក្ខុតហុហាសិវ័ឡាឆិក្ខុតហុហាសិវ័ឡាឆិក្ខុតហុហាសិវ័ឡា

diadopsi lan kaupacarain upacara pamerasan sane kasaksiang

ហុហាសិវ័ឡាឆិក្ខុតហុហាសិវ័ឡាឆិក្ខុតហុហាសិវ័ឡា

oleh Manggala Desa Adat kadulurin antuk kacumponan kulawarga

ហិក្ខុតហុហាសិវ័ឡាឆិក្ខុតហុហាសិវ័ឡា

pengarep lan kulawarga dadia kajangkepin likita saking Desa Adat

ហិក្ខុតហុហាសិវ័ឡាឆិក្ខុតហុហាសិវ័ឡា

lan instansi sane patut.

၂၈၁ ပိဟူၵါး။

ca. Piutang.

ပဟူၵါးၵိၵ်း

Pawos 98

၂၈၂ သၵုၵ်းသိၵ်းပဟူၵါးၵိၵ်း

(1) Sane kasengguh ahli waris, luire:

၂၈၂ ပဟူၵါးၵိၵ်း

ha. Prati sentana purusa.

၂၈၂ ပဟူၵါးၵိၵ်းပဟူၵါးၵိၵ်း(သိၵ်းသၵုၵ်းၵိၵ်း)။

na. Prati sentana pradana (sentana rajeg).

၂၈၂ သိၵ်းပဟူၵါးၵိၵ်း(သိၵ်း)။

ca. Sentana paperasan lanang (laki).

၂၈၂ ဂုၵ်းသိၵ်းၵိၵ်းၵိၵ်းၵိၵ်းသိၵ်းပဟူၵါးၵိၵ်းသၵုၵ်းသိၵ်းပဟူၵါးၵိၵ်း

(2) Yening nenten wenten sentana sakadi ring ajeng, sane dados kaucap

ပဟူၵါးၵိၵ်း

ahli waris, luire:

၂၈၂ သိၵ်းပဟူၵါးၵိၵ်း

ha. Semeton purusa.

၂၈၂ သိၵ်းပဟူၵါးၵိၵ်းသိၵ်းပဟူၵါးၵိၵ်း

na. Sentana saking semeton purusa.

၂၈၂ သိၵ်းပဟူၵါးၵိၵ်းသိၵ်းပဟူၵါးၵိၵ်း

ca. Sentana saking mingsiki purusa.

បុរាណវិទ្យា

Pawos 99

ស្វាធារ្យាហ្មិបរិវារិ៖

Swadharma ahli waris:

១៧៧ គរុយាធិត្ត្យរាមិយ្យាសាមុន្យាស្រុបហិស្តយិ្យ

(1) Nampenin tur miara arta brana sane sampun kpicayang.

១៧៨ មហ្មាហ្មាហ្មិស្រុន្យាសាមុន្យាស្រុបហិស្តយិ្យ

(2) Mautsaha nentasang sakaluir tategenan.

១៧៩ ពារុយាធិត្ត្យរាមិយ្យាសាមុន្យាស្រុបហិស្តយិ្យ

(3) Ngabenang pewaris kantos upacara ngingkup ring mrajan.

បុរាណវិទ្យា

Pawos 100

បិដាប្បជេរ្យាធិត្ត្យរាមិយ្យាសាមុន្យាស្រុបហិស្តយិ្យ

Pidabdab jeroning ngepah warisan, luire :

១៧៧ រិសាមុន្យាស្រុបហិស្តយិ្យស្រុបហិស្តយិ្យ

(1) Risampun puput ngamargiang swadharma ngabenang lan nentasang

សាមុន្យាស្រុបហិស្តយិ្យសាមុន្យាស្រុបហិស្តយិ្យ

sekancan tategenan, para ahli waris dados ngepah warisan antuk

បុរាណវិទ្យាសាមុន្យាស្រុបហិស្តយិ្យ

pah-pahan sane pateh.

១៧៨ ហ្មិស្រុន្យាសាមុន្យាស្រុបហិស្តយិ្យ

(2) Ahli waris nenten wenang polih warisan yening :

၂၈၂ ၵိၵ်းၵိၵ်း/ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

ha. Nilar kawitan / nilar sesana agama inggih punika nilar

ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

paiketan kulawarga dadia lan agama Hindu.

၂၈၃ ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

na. Ninggal kedaton inggih punika sentana rajeg sane nyentana.

၂၈၄ ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

(3) Sentana sane nenten ahli waris dados nampenin warisan, luire:

၂၈၅ ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

ha. Sentana istri selami durung marabian.

၂၈၆ ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

na. Balu istri sane mulih deha.

၂၈၇ ၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်းၵိၵ်း

ca. Balu istri sane ngamargiang pati brata.

ឆ័ត្រា ១៤

SARGAH VI

សុក្រេតា តាតា បាឡេម៉ាហាន ធនាធាន

SUKRETA TATA PALEMAHAN DESA ADAT

បាឡេ ១

Palet 1

ទាត្រា មីហ្វា លីវា ឡាវា ឡាវា ឡាវា

Tanah miwah Lingkungan Alam Desa Adat

ឃីន្ទិ ១

Indik 1

ទាត្រា ឡាវា ឡាវា ឡាវា

Tanah Desa Adat

បាវា ១០១

Pawos 101

ទាត្រា បាវា ឡាវា ឡាវា ឡាវា ឡាវា

Tanah Wawidangan Desa Adat Banjar luih ipun :

១. បាវា បាវា ឡាវា ឡាវា (ឡាវា ឡាវា)

ha. Padruwen Desa Adat (komunal).

២. បាវា បាវា (ឡាវា ឡាវា)

na. Padruwen Krama (guna kaya).

៣. បាវា បាវា ឡាវា

ca. Padruwen Panegara.

ບາງບາສິນທຳຮຽນ

Pawos 102

ທາງກົດໝາຍທຳຮຽນທຳມະດາທຳຮຽນທຳມະດາທຳຮຽນທຳມະດາ

Tanah ring Wawidangan Desa Adat Banjar sane ngranjing Padruwen Desa Adat

ທຳມະດາທຳມະດາ

luiripun :

1. ທຳມະດາທຳມະດາທຳມະດາ (ປູກ) :

(1) Tanah genah kahyangan Desa (Pura) :

1. ທຳມະດາທຳມະດາທຳມະດາທຳມະດາ (ປູກ) 1 ທຳມະດາທຳມະດາທຳມະດາ

ha. Pura Desa majimbar 3.200 m² (32,00 are).

1. ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

na. Jaba Tengah Pura Desa Majimbar 2085 m²

(1.208,5 are)

(20.85 are).

1. ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ca. Pura Dalem majimbar 5.750 m² (57,50 are).

1. ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ra. Pura Mrajapati miwah Setra Ageng majimbar 7.950 m²

(1.795,0 are)

(79,50 are).

1. ທຳມະດາທຳມະດາທຳມະດາທຳມະດາທຳມະດາ

ka. Pura Argimanik majimbar 500 m² (5,00 are).

1ka) បូរាសាពារាមទីម៉ូ ១៧៧៧០១៧ម៉ែត្រការ៉េ (១៧៧,៧០១ឱប៊ែ) ។

da. Pura Segara majimbar 2.250 m² (22,50 are).

1ka) បូរាតាមាត្រទីម៉ូ ៧៩៧៧ម៉ែត្រការ៉េ (១០,៧៩៧ឱប៊ែ) ។

ta. Pura Taman majimbar 94 m² (0,94 are).

1ka) បេសង់តេនបូរាហិដាបេហារាបេង្កូលេម៉ែត្រការ៉េ (បេសង់តេនបូរា)

sa. Pesandekan Pura Ida Bethara Pengulu + telajakannya,

១៧៧៧៧ម៉ែត្រការ៉េ ម៉ែត្រការ៉េ ១៧៧៧៧ម៉ែត្រការ៉េ (១៧៧,៧៧៧ឱប៊ែ) ។

346 m² + 85 m² dadosne

១៧៧៧៧ម៉ែត្រការ៉េ (១៧,៧៧៧ឱប៊ែ) ។

431 m² (4,31 are).

1ka) ទេវតាបេង្កូលេម៉ែត្រការ៉េ (ទេវតាបេង្កូលេម៉ែត្រការ៉េ) ម៉ែត្រការ៉េ

(2) Tanah genah wangunan wantilan Desa Adat (Kertha Locitta) majimbar

១៧៧៧៧ម៉ែត្រការ៉េ (១៧,៧៧៧ឱប៊ែ) ។

765 m² (7,65 are).

1ka) ទេវតាបេង្កូលេម៉ែត្រការ៉េ (ទេវតាបេង្កូលេម៉ែត្រការ៉េ) ម៉ែត្រការ៉េ

(3) Tanah Palaba Pura Segara marupa carik majimbar 3.700 m²

(១៧៧,០០១ឱប៊ែ) ។

(37,00 are).

1ka) ទេវតាបេង្កូលេម៉ែត្រការ៉េ (ទេវតាបេង្កូលេម៉ែត្រការ៉េ) ម៉ែត្រការ៉េ

ha. Manut sertipikat 1. Tanah Palaba Pura Segara marupa

ម៉ែត្រការ៉េ (ម៉ែត្រការ៉េ) ម៉ែត្រការ៉េ (១៧៧,០០១ឱប៊ែ) ។

carik majimbar 1.200 m² (12,00 are).

131 າຊຸງໂງ່ອິພິສາເໂງ 1 ວຽງ າຊຸບລາ ຈຍຸກສາຕາກຍາຸບ
na. Manut sertipikat 2. Tanah Palaba Pura Segara marupa
ສກິຣຸ່ດິຍຸ່ າຊຸ 2.500 າຊຸ າຊຸ (1 ວຽງ 2.500 າຊຸ) ຯ
carik majimbar 2.500 m² (25,00 are).

131 ຸສ າຊຸບ າຊຸ າຊຸ າຊຸ 9050 າຊຸ (1 ວຽງ 90,50 າຊຸ) ຯ
(4) Setra Baingin majimbar 9050 m² (90,50 are).

141 າຊຸ າຊຸ າຊຸ າຊຸ (ກິບ າຊຸ າຊຸ າຊຸ) າຊຸ າຊຸ າຊຸ າຊຸ
(5) Tanah Setra Alit majimbar (ring arep pura dalem) 2.700 m²
(1 ວຽງ 2.700 າຊຸ) ຯ
(27,00 are).

141 າຊຸ າຊຸ າຊຸ າຊຸ (ກິບ າຊຸ າຊຸ) າຊຸ າຊຸ າຊຸ າຊຸ (1 າຊຸ າຊຸ) ຯ
(6) Tanah Setra Alit majimbar (ring penepi telabah) 500 m² (5,00 are).

151 າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ
(7) Tanah PKD wates-watesnya :

ບາຊິ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ
Wates sisi Kidul : Margi ke Banjar Adat santal.

ບາຊິ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ
Wates sisi Kulon : Margi ke taman mawit saking gerobogan

ກຍຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ
rauh SD No. 5 Banjar,

ຯ າຊຸ າຊຸ າຊຸ າຊຸ າຊຸ າຊຸ
Tukad Mendaum.

ប្រាសាទសិរីសោភ័ណ្ណ : ប៉ោយប៉ែនប្រាសាទសិរីសោភ័ណ្ណ
Wates sisi Wetan : Margi toya panes, rauh wates Banjar Tegeha.
ប្រាសាទសិរីសោភ័ណ្ណ : ប្រាសាទសិរីសោភ័ណ្ណ
Wates sisi Lor : Balai Banjar Dinas Ambengan.

ប្រាសាទសិរីសោភ័ណ្ណ

Indik 2

ប្រាសាទសិរីសោភ័ណ្ណ

Lingkungan Alam Desa Adat

ប្រាសាទសិរីសោភ័ណ្ណ

Pawos 103

១៣១ ប្រាសាទសិរីសោភ័ណ្ណប្រាសាទសិរីសោភ័ណ្ណប្រាសាទសិរីសោភ័ណ្ណ

(1) Tanah tlajakan Desa Adat Banjar majimbar 841,15 Ha/m².

១៣២ ប្រាសាទសិរីសោភ័ណ្ណប្រាសាទសិរីសោភ័ណ្ណប្រាសាទសិរីសោភ័ណ្ណ

(2) Soang-soang krama patut sareng nyaga lan ngutsahayang

សុខុមាលភាពប្រាសាទសិរីសោភ័ណ្ណ

sumangdene telajakan punika tetep Asri.

ប្រាសាទសិរីសោភ័ណ្ណ

Pawos 104

១៣៣ ប្រាសាទសិរីសោភ័ណ្ណប្រាសាទសិរីសោភ័ណ្ណប្រាសាទសិរីសោភ័ណ្ណ

(1) Krama nenten kadadosang ngutang leluhu, saha toya limbah rumah tangga

បញ្ជី ១២១

Palet 2

ការវាចិបុរេវិភាគ

Karang miwah Tegal

បុរេវិភាគ ១២០១

Pawos 105

១២១ សហគមន៍បុរេវិភាគ

(1) Sahanan Karang Paumahan patut :

១២១ បុរេវិភាគបុរេវិភាគសហគមន៍បុរេវិភាគ

ha. Pastika wates ipun, sanistannya antuk patok.

១២១ មាឌុបបុរេវិភាគ

na. Maduwe pamedal.

១២១ បុរេវិភាគសហគមន៍បុរេវិភាគ បុរេវិភាគបុរេវិភាគ

(2) Wates karange sane majepitan, patut kararemang olih krama sane

មាឌុបបុរេវិភាគបុរេវិភាគ

mahulu wates inucap manut dresta.

១២១ បុរេវិភាគសហគមន៍បុរេវិភាគបុរេវិភាគ

ha. Wates sisi kaler miwah sisi kangin mawasta gegaleng kaluan.

១២១ បុរេវិភាគសហគមន៍បុរេវិភាគបុរេវិភាគ

na. Wates sisi kelod miwah sisi kauh mawasta gegaleng keteben.

បុរាណាស៊ីតេ ១០៦

Pawos 106

ការងារការងារ/ការងារ

Karang Kabebeng/Kabembeng

១៧១ ដំណើរការងារបុរាណាស៊ីតេ ១០៦

(1) Sahanan karang paumahan patut kautsahayang mangda tan wenten

ការងារការងារ

karang kabebeng.

បុរាណាស៊ីតេ ១០៧

Pawos 107

គ្រូបុរាណាស៊ីតេ ១០៧

Krama nenten kadadosang ngalah-alah tegal/karang, margi, tegak kahyangan,

មីហ្វាស៊ីតេ

miwah sane lain.

១៧២ ដំណើរការងារបុរាណាស៊ីតេ ១០៧

(1) Sinalih tunggil krama tan kalugra :

១៧២ ការងារបុរាណាស៊ីតេ ១០៧

ha. Ngalah alah margi, tegal, miwah karang anak lian.

១៧៣ ការងារបុរាណាស៊ីតេ ១០៧

na. Ngalah-alah kahyangan, setra, miwah sakancan tegak sane

ការងារបុរាណាស៊ីតេ ១០៧

kasinanggeh suci.

121) ប្បករណ៍បង្កើតឱ្យមានដំណើរការសម្រាប់ប្រើប្រាស់ដីដំណាំដំណេញប្រយោជន៍

(2) Prade wenten sakadi inucap ring ajeng, Sang ngalah-alah patut ngawaliang

ទាន់ដំណើរការសម្រាប់ប្រើប្រាស់ដីដំណាំដំណេញប្រយោជន៍

tanah inucap saha keni pamidanda sapatutnya kadulurin antuk

បញ្ចប់ការវិនិយោគសម្រាប់ប្រើប្រាស់ដីដំណាំដំណេញប្រយោជន៍

pangupakara ring tanah suci inucap manut dresta.

បញ្ជីទី១

Palet 3

បញ្ចប់ការវិនិយោគសម្រាប់ប្រើប្រាស់ដីដំណាំដំណេញប្រយោជន៍

Wewangunan, Wewalungan, miwah Pepayonan

បញ្ជីទី២

Indik 1

បញ្ចប់ការវិនិយោគ

Wewangunan

បញ្ជីទី៣

Pawos 108

122) ដំណើរការសម្រាប់ប្រើប្រាស់ដីដំណាំដំណេញប្រយោជន៍

(1) Sinalih tunggil krama sane pacang ngewangun patut :

123) ធានាសម្រាប់ប្រើប្រាស់ដីដំណាំដំណេញប្រយោជន៍

ha. Masadok ring Bandesa.

121 ၅၂၂ ယုကိန္ဒပိမတၢ်
na. Tan ngayubin kapisaga.

122 ၅၂၂ ယုကိန္ဒပိမတၢ်
ca. Nganggan gagulak sanistane manut ring patitis niskala.

123 ၅၂၂ ယုကိန္ဒပိမတၢ်
(2) Prade wewangunan ngayubin, bilih-bilih tembok ring tengahing wates,

၅၂၂ ယုကိန္ဒပိမတၢ်
risampun kawara tur kasadokang ring bandesa keni pamidanda manut

၅၂၂ ယုကိန္ဒပိမတၢ်
ပကပုဗိၤ ဘၢၢ်ၤ ယုကိန္ဒပိမတၢ်

pararem. Raris tembok punika kabongkar, utawi sanistane

၅၂၂ ယုကိန္ဒပိမတၢ်
၅၂၂ ယုကိန္ဒပိမတၢ်

kakaryanang abangan.

၅၂၂ ယုကိန္ဒပိမတၢ်

124 ၅၂၂ ယုကိန္ဒပိမတၢ်
(3) Silih sinunggil krama sane ngawangun tan dados ngeed doh ketanah

၅၂၂ ယုကိန္ဒပိမတၢ်
၅၂၂ ယုကိန္ဒပိမတၢ်

၅၂၂ ယုကိန္ဒပိမတၢ်
saking karang wewangunan krama siosan jantos ngawinang wewangunan

၅၂၂ ယုကိန္ဒပိမတၢ်
၅၂၂ ယုကိန္ဒပိမတၢ်

၅၂၂ ယုကိန္ဒပိမတၢ်
anake siosan punika ninggil utawi kebhaya pacang ngembad.

၅၂၂ ယုကိန္ဒပိမတၢ်

125 ၅၂၂ ယုကိန္ဒပိမတၢ်
(4) Prade wenten sapunika wenang kekeninin pamidanda, paling kedik

၅၂၂ ယုကိန္ဒပိမတၢ်
၅၂၂ ယုကိန္ဒပိမတၢ်

၅၂၂ ယုကိန္ဒပိမတၢ်
sumanggup nyender sadalem / mategeh cepungan punika.

၅၂၂ ယုကိန္ဒပိမတၢ်

1.101.1 ក្រុមប្រឹក្សាបង្កើតឱ្យមានសម្បត្តិសម្រាប់ប្រើប្រាស់
 ka. Yening prade wenten wangunan sane sampun lami umpami :
 សម្បត្តិសម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់
 capcapan atep utawi sampun medaging abangan punika nenten
 ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់
 patut malih wicarayang santukan antuk nama.

1.101.2 ក្រុមប្រឹក្សាបង្កើតឱ្យមានសម្បត្តិសម្រាប់ប្រើប្រាស់
 da. Prade sami-sami mepet pekarangane jantos temboke
 ប្រើប្រាស់សម្រាប់ប្រើប្រាស់សម្រាប់ប្រើប្រាស់
 atep punika patut ngangge abangan dalem.

1.101.3 គោលការណ៍សម្រាប់ប្រើប្រាស់ប្រតិបត្តិការ
 ta. Dasar wangunane patut ngajeroang 80 cm saking wates
 គោលការណ៍សម្រាប់ប្រើប្រាស់ប្រតិបត្តិការ
 pakarangan utawi manut paiguman.

1.101.4 គោលការណ៍សម្រាប់ប្រើប្រាស់ប្រតិបត្តិការ
 sa. Wewangunan umah utawi tempat tinggal nampek ring genah
 គោលការណ៍សម្រាប់ប្រើប្រាស់ប្រតិបត្តិការ
 Suci/Pamrajan sumangdena ngajeroang malih 1 m saking
 គោលការណ៍សម្រាប់ប្រើប្រាស់ប្រតិបត្តិការ
 wates genah suci / pamrajan, utawi manut paiguman.

បក្សាសិ្ថក្រិយ្យ

Pawos 109

១៧១ ក្រិយ្យបង្កើតឡូ (ក្រិយ្យសាស្ត្រ) ឯក្រិយ្យសាស្ត្រស្រីបង្កើតក្រិយ្យ

(1) Yening wenten tamiu (investor) sane kengin ngawangun ring wewidangan

ក្រិយ្យសាស្ត្រស្រីបង្កើតឡូ

Desa Adat Banjar sadurungne patut :

១៧១ ក្រិយ្យសាស្ត្រស្រីបង្កើតឡូ

ha. Nguningang ring Bandesa

១៧១ សាម្បត្តិបង្កើតឡូស្រីបង្កើតឡូ

na. Sampun jangkep antuk ilakita.

១៧១ គប្បីទីក្រិយ្យសាស្ត្រស្រីបង្កើតឡូ

ca. Naur jinah penanjung batu.

១៧២ ក្រិយ្យសាស្ត្រស្រីបង្កើតឡូស្រីបង្កើតឡូស្រីបង្កើតឡូស្រីបង្កើតឡូស្រីបង្កើតឡូ

(2) Prade wewangunan punika marupa usaha, tamiu punika patut ngaturang

ក្រិយ្យសាស្ត្រស្រីបង្កើតឡូស្រីបង្កើតឡូស្រីបង្កើតឡូស្រីបង្កើតឡូ

panuku nyabran warsa, manut pararem.

ហិក្ខុនិកាយ

Indik 2

បបល្យកនិកាយ

Wewalungan

បុរាណវិទ្យា

Pawos 110

១៧៧ គ្រូមនុស្សបបល្យកនិកាយទៅទៅមេត្តាទៅនិវត្តិកម្មទៅ

(1) Krama sane miara wewalungan patut sayaga nitenin negul utawi

ក្រុមហ៊ុនបបល្យកនិកាយទៅទៅមេត្តាទៅនិវត្តិកម្មទៅ

nglogorin mangda tan ngarubin karang pisaga, bilih-bilih jantos

ឲ្យទៅនិវត្តិកម្មទៅ

mratenin kahyangan.

១៧៨ ប្រាជ្ញាបណ្ណបបល្យកនិកាយនិវត្តិកម្ម

(2) Prade wenten wewalungan ngrusak minakadi :

១៧៨ ហា. ហិក្ខុនិកាយនិវត្តិកម្មបបល្យកនិកាយនិវត្តិកម្ម

ha. Genah suci, sang madue wewalungan punika keni pamidanda tur

ក្រុមហ៊ុនហិក្ខុនិកាយនិវត្តិកម្មបបល្យកនិកាយនិវត្តិកម្ម

ngupakarain genah suci punika manut pararem.

១៧៩ ប្រាជ្ញាបណ្ណបបល្យកនិកាយនិវត្តិកម្ម

na. Prade umah, tembok panyenger sane karusak, sang madue

បបល្យកនិកាយនិវត្តិកម្មបបល្យកនិកាយនិវត្តិកម្ម

wewalungan patut ngawaliang bebecikan saha upakarannya manut

ហិក្ខុតិវិញ្ញា

Indik 3

បហុយានតា

Pepayonan

ហុហាសិវិញ្ញា

Pawos 112

១៧៧ ពង្សិវ្រុតបហុយានតាត្រីម្យូរ្យុបហុយានិបហាវៀ(១៧,១១ ១៧ម៉ែត្រ)

(1) Ngawit nandur pepayonan tanem tuwuh, patut adepa agung (1,5 meter)

ពង្សិវ្រុតបហុយានតាបហុយានិបហាវៀ

ngajeroang sakeng wates pakarangan.

១៧៨ គ្រាមហាតាគ្រាមហាម្យូរ្យុបហុយានតាត្រីម្យូរ្យុបហុយានិបហាវៀ

(2) Krama Desa, Krama Tamiu, lan Tamiu sane matanduran ten kedadosang

រីវ្រុតបហុយានតាបហុយានិបហាវៀ

ring tlajakan Desa lan bahu jalan.

១៧៩ គ្រាមហាតាគ្រាមហាម្យូរ្យុបហុយានតាត្រីម្យូរ្យុបហុយានិបហាវៀ/ហាតាមិលិកាហាម្យូរ្យុបហុយាន

(3) Krama Desa, Krama Tamiu lan padruen/tanah milik, Tamiu sane

មហាម្យូរ្យុបហុយានតាត្រីម្យូរ្យុបហុយានិបហាវៀរីវ្រុតបហុយានតាបហុយានិបហាវៀ(១៧,១១ ១៧ម៉ែត្រ) matanduran tanem tuwuh ring sisi jalan patut ngajeroang 1,5 m saking

ហាម្យូរ្យុបហុយានតា

bahu jalan.

១៨០ ប្រាដេវេនតេតាន់ដូរ្យុបហុយានតាត្រីម្យូរ្យុបហុយានិបហាវៀ

(4) Prade wenten tetanduran sane ngungkulin padruwen krama lian

ບາຍູ້ສຸ້ມິບາຍູ້ຕິຣິ|ຍຕຸກຣູ້ ສຸບິສິສຸພະມິ

patut kasepat gantugin, mangda nenten ngawinang baya sang

ບາຍູ້ສຸ້ມິບາຍູ້ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

panyanding, patut kawara antuk pawilangan ping ajeng prasida sang

ຍາຍູ້ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

madue tetanduran punika notor.

191 ພາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

(5) Yadiastun tetanduran punika tanem tuwuh dohne langkung ring adepa

ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

agung saking wates karangnyane yan prade pungkhat ngrubuh minakadi :

1 ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

ha. Wangunan genah suci, sang madue tetanduran/tanem tuwuh

ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

punika patut ngawaliang/ngesehin wangunan suci punika saha

ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

upacarannya.

1 ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

na. Yan prade wangunan umah , tembok penyengker sane karubuh

ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

sang madue tetanduran punika patut mecikang sane karubuh

ບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິບາຍູ້ສຸ້ມິ

punika saha upacarannya.

បញ្ជី ១៣១

Palet 4

តំបន់វិវាហរក្រុមភូមិធម្មនិយម

Kawasan Perdesaan Desa Adat

បង្កើត ១៣១

Indik 1

ក្រុមប្រឹក្សាភិបាលភូមិធម្មនិយមវិវាហរក្រុមភូមិធម្មនិយម

Nglestariang Palemahan miwah Wewidangan Desa Adat

បញ្ជី ១៣៣

Pawos 113

១៣១ គ្រូមហាសាលាភូមិធម្មនិយមភូមិធម្មនិយមភូមិធម្មនិយម

(1) Krama Desa patut ngamanggehang kawerdian tanem tuwuh, sane

ក្រុមប្រឹក្សាភិបាលភូមិធម្មនិយម

ngawinang Desane Asri.

១៣២ គ្រូមហាសាលាភូមិធម្មនិយមភូមិធម្មនិយមភូមិធម្មនិយម

(2) Krama Desa nganutin saha nglaksanayang pituduh lan paswaran guru

វិស័យវិទ្យាសាស្ត្រភូមិធម្មនិយមភូមិធម្មនិយមភូមិធម្មនិយម

wisesa murdhaning jagat Bali ngeninin indik karesikan lan penghijauan

វិវាហរក្រុមភូមិធម្មនិយមភូមិធម្មនិយមភូមិធម្មនិយម

ring soang-soang palemahan mangda pakantenannya asri lan lestari.

ដំពេជ្រ ១៧

SARGAH VII

បង្ក្រាបគំរូប្រឡូកាហ្មមិបុរិពញ្ញាភូតធម្មាធិ

PADRUWEN, UTSAHA, MIWAH PENGANGGARAN DESA ADAT

បង្ក្រាប ១៧

Palet 1

បង្ក្រាបភូតធម្មាធិ

Padruwen Desa Adat

បុរាណ ១៧៧

Pawos 114

១៧ បង្ក្រាបភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិ

(1) Padruwen Desa Adat Banjar inggih punika sakancan arta brana sane

គេបង្ក្រាបភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិ

kadruwenang olih Desa Adat Banjar;

១៧ បង្ក្រាបភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិ

(2) Padruwen Desa Adat Banjar inggih punika :

១៧ គេបង្ក្រាបភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិ (ស្វាហ្មា)

ha. Kahyangan Desa lan Pura tiosan (Swagina)

១៧ បុរាណបុរាណ

na. Palaba Pura Segara

១៧ ទេសភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិភូតធម្មាធិ

ca. Tanah telajakan Desa

121. **ກິມເຈິກາກສິກຕຣືກິບທຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ**
 (3) Risajeroning ngenterang Padruwen Desa Adat kamargiang olih Prajuru
 ງາທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ
 Desa Adat lan utawi Lembaga sané kaangkat manut Awig-Awig utawi
 ບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ
 Pararem Desa Adat;

131. **ບິຕາບສຸເຈິກິບິຕິກາລາລາທຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ**
 (4) Pengawasan majeng ring pengelolaan Padruwen Desa Adat kamargiang
 ງາທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ
 olih Krama Desa Adat utawi lembaga sané kawangun olih
 ປຽງກາທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ
 Prajuru Desa Adat manut sekadi Awig-Awig utawi perarem;

141. **ບິກາກນິຸປຽງເຈິບຍຸປຸກກາລາບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ**
 (5) Pikolih utawi pamupun nyane, patut kaangen prabeya
 ງາທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ
 piodalan ring kahyangan Desa miwah prabeya pabecikan ring Desa Adat;

151. **ທາດາດອນາລິມບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ**
 (6) Tan dados ngalimbakang, ngadol druwen desa yan tan kacumpuin olih
 ງາທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງບາກຸທອເຂດຊຸ່ງຊື່ງຮາກນິຸປຽງ
 krama desa ring paruman desa.

ບາງຊື່ສູງ

Palet 2

ບຳນານສູງບາງຊື່ສູງ

Indik Utsaha Desa Adat

ບາງບາສູງ

Pawos 116

ບາງບາສູງບຳນານສູງບາງຊື່ສູງ

Utsaha Desa Adat Luwire :

1 ບາ 1 ບາສູງບາງຊື່ສູງ

ha. LPD lan;

1 ສາ 1 ບາສູງ

na. BUPDA

ບາງບາສູງ

Pawos 117

1 ສາ 1 ບາສູງບາງຊື່ສູງ ບຳນານສູງບາງຊື່ສູງ

(1) LPD inggih punika lembaga keuangan sane

ສາສູງບາງຊື່ສູງບາງຊື່ສູງບາງຊື່ສູງບາງຊື່ສູງບາງຊື່ສູງ

kadruwenang olih Desa Adat magenah ring wewidangan Desa Adat;

1 ສາ 1 ບາສູງບາງຊື່ສູງ ສາສູງບາງຊື່ສູງ

(2) LPD kaenterang manut ring awig-awig adat lan Pararem;

- 121) ហិណ្ឌូសាវ័យៗនាមគ្រូការពារសម្រាប់តុលាការស្រុកស្រីរាជ្យាភ្នំ
- (3) Indik pedoman selanturnyane, mangda nganutin peraturan Daerah,
សេចក្តីណែនាំសម្រាប់ការងារប្រតិបត្តិ (ប្រតិបត្តិសម្រាប់តុលាការ) ។
 Awig-awig, lan Perarem; (*Pararem LPD*).

បទប្បញ្ញត្តិ

Pawos 118

- 122) 122) ហិណ្ឌូសាវ័យៗនាមគ្រូការពារសម្រាប់តុលាការស្រុកស្រីរាជ្យាភ្នំ
- (1) BUPDA inggih punika Utsaha Desa Adat ring widang ekonomi
 មិហាសេវាសេដ្ឋកិច្ចរ៉ឺល
 miwah sektor riil.
- 123) 123) សេចក្តីណែនាំសម្រាប់ការងារប្រតិបត្តិសម្រាប់តុលាការស្រុកស្រីរាជ្យាភ្នំ
- (2) BUPDA kawangun, kaorganisasiang, miwah kaenterang manut ring
 សេចក្តីណែនាំសម្រាប់ការងារប្រតិបត្តិ
 awig-awig adat.
- 124) សេចក្តីណែនាំសម្រាប់ការងារប្រតិបត្តិសម្រាប់តុលាការស្រុកស្រីរាជ្យាភ្នំ
- (3) Katentuan selanturnyane indik pedoman, mekanisme miwah
 ប្រតិបត្តិសម្រាប់តុលាការស្រុកស្រីរាជ្យាភ្នំ
 pangadegan BUPDA kaatur olih Peraturan Daerah,
 សេចក្តីណែនាំសម្រាប់ការងារប្រតិបត្តិសម្រាប់តុលាការស្រុកស្រីរាជ្យាភ្នំ
 Awig-Awig, lan Perarem nomor 4/2022.

ບາງບາລີ 120

Pawos 120

- 121 ບີຂີ້ສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
(1) Indik Pangrencana Prabeya ngenterang Anggaran Pendapatan dan Belanja
ກຸທາດເຂດສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
Desa Adat kakaryanin olih Prajuru Desa Adat sane kaabih
ກຸທາດເຂດສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
olih Sabha Desa Adat;
- 122 ສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
(2) Anggaran Pendapatan dan Belanja Desa Adat karencanayang lan
ສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
kaadungang ring Pesangkepan Prajuru Desa Adat;
- 123 ທາງສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
(3) Bandesa Adat maduwe kuasa ring pengelolaan keuangan desa adat
ສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
kawantu olih prajuru;
- 131 ປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ
(4) Prajuru Desa Adat nenten dados nganggen kuasa antuk pamargi sane
ກຸທາດເຂດສາມບູບູກສາປາກາຍພາກສຳນືກສາມສິບສາມບູບູກສາ (ບີຕິກສາປາກາຍ)
nenten patut risajeroning ngenterang indik prabeya (pengelolaan
ສາມບູບູກສາປາກາຍ) ກຸທາດເຂດສາມບູບູກສາປາກາຍ
keuangan) Desa Adat.

បញ្ជី ១

Palet 2

មតិយុទ្ធសាស្ត្រ

Majelis Desa Adat

បញ្ជី ២

Pawos 122

១៧១ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

(1) Desa Adat mapaiketan majeng ring angga MDA

១៧២ ក្រុមភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

(2) Undagan MDA luwir ipun:

១៧២.១ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

ha. MDA Provinsi;

១៧២.២ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

na. MDA Kabupaten; lan

១៧២.៣ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

ca. MDA Kecamatan.

១៧៣ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

(3) Desa Adat Banjar nyantenang kasatian majeng ring MDA;

១៧៤ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

(4) Desa Adat setata mapawilangan majeng ring MDA manut undagan;

១៧៥ ភូមិភាគឦសានប្រទេសឥណ្ឌូនេស៊ី

(5) Desa Adat nganutin pamutus MDA.

សំពៅទុយា

SARGAH IX

ឆាយាស្យប្បវេណី បិសារាមិបុរោហិត

BAYA, KULKUL, WICARA, MIWAH DANDA

បញ្ចេនីកា

Palet 1

ហិណ្ឌិក្ខាយ

Indik Baya

បុរោហិតវិញ្ញា

Pawos 123

១៧៧ សុភវេទិកាបុរោហិតវិញ្ញា បញ្ចេនីកា ឆាយាស្យប្បវេណី បិសារាមិបុរោហិត

(1) Sane kabawos bhaya luwire : panca bhaya miwah duracara ring agama.

១៧៨ បុរោហិតវិញ្ញា បញ្ចេនីកា ឆាយាស្យប្បវេណី បិសារាមិបុរោហិត

(2) Prade wenten ulun dadia kekeninin utawi manggihin panca bhaya, wenang

និបត្តិក្ខាយ បុរោហិតវិញ្ញា បញ្ចេនីកា ឆាយាស្យប្បវេណី បិសារាមិបុរោហិត

nepak kulkul bulus mapitulung kandugi mitahuang mangda ulun dadia

សមិប្បសិទ្ធិសាយាស្យប្បវេណី បិសារាមិបុរោហិត

sami prasida sayaga indike pacang natingin.

១៧៩ បុរោហិតវិញ្ញា បញ្ចេនីកា ឆាយាស្យប្បវេណី បិសារាមិបុរោហិត

(3) Prade wenten ulun dadia mamisuh utawi nguman-uman ulun dadia siosan

ບຸກຄົນທີ່ຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ
patut kawara tur kakeninin pamidanda bea pacamil marupa tebasan

ປຸກສິນຄ້າຮູ້ສຶກຄວາມຍິນດີ
prayascita manut pararem.

ບາງສາມີ 124

Pawos 124

124 ປຸກສິນຄ້າຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

(1) Prade wenten dusta mamaling barang sinanggeh suci tur sampun prasida

ສາມາດຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

kapastika dusta punika wenang kadanda saha ngawaliang barang

ສິນຄ້າຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

sinanggeh suci punika rauhing bea pangupakara prayascita manut dresta

ທຸກຄົນ

lan pararem;

125 ສິນຄ້າຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

(2) Dusta punika taler kauningayang ring sang rumaos;

126 ກຸນສິນຄ້າຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

(3) Yening dusta punika jantos ping kalih nglaksanayang pidabdab utawi

ຍ່າຍສິນຄ້າຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

maprawerti sakadi inucap ring ajeng wenang kanorayang nglantur

ສິນຄ້າຮູ້ສຶກຄວາມຍິນດີຕໍ່ກັບພວກເຮົາ

kasukserahang ring sang rumaos.

បញ្ជី ១២១

Palet 2

ហិរ្និក្ខុក្ខុល

Indik Kukul

បុរាណ ១២២១

Pawos 125

១២១ គ្រូប្រឹក្សាធានាធានាភ្នំបូជីវា

(1) Kukul ring Desa Adat Banjar luire :

១២១ គ្រូប្រឹក្សាធានាធានា

ha. Kukul Desa Adat.

១២១ គ្រូប្រឹក្សាធានាធានា

na. Kukul Banjar Adat.

១២១ គ្រូប្រឹក្សាធានាធានា

ca. Kukul Sekaa-sekaa.

១២២ ទាញទាញបន្តគ្រូប្រឹក្សាធានា

(2) Tabuh tetepakan kukul desa:

១២២ ទាញទាញបន្តគ្រូប្រឹក្សាធានា

ha. Tedun ngayah atuludan alon.

១២២ ទាញទាញបន្តគ្រូប្រឹក្សាធានា

na. Sangkepan telung tuludan alon.

១២២ ទាញទាញបន្តគ្រូប្រឹក្សាធានា

ca. Pujawali atuludan ning tung.

171 ហានុក្សាបង្កប់ឲ្យបូកត្រូវសាតិ។

ra. Anak seda duang tuludan alon.

172 គាបញ្ជាងយះ

ka. Kapanca bhaya:

173 ទើបងាយហ៊ុំឲ្យបូកត្រូវសាតិ។

(1) Jihwa bhaya telung tuludan bulus.

174 ងាយស៊ីហាមន្តិកនាដំបូងងាយៗហាយងាយៗហាយងាយ

(2) Bhaya siosan minakadi gni bhaya, toya bhaya, bayu bhaya

ល្អិត្តងាយង្កប់ឲ្យបូកត្រូវសាតិ។

lan lindu bhaya duang tuludan bulus.

បក្សាសិវ្យា

Pawos 126

175 គ្រូក្រុមត្រូវតែត្រូវតែបក្សាសិវ្យាត្រូវតែបក្សាសិវ្យា

(1) Kulkul Desa tan wenang katepak yening tan sangkaning pituduh prajuru

ក្រុមត្រូវតែត្រូវតែបក្សាសិវ្យាត្រូវតែបក្សាសិវ្យា

Desa Adat, sajawaning tengeran kapanca bhaya.

176 ដំណើរការត្រូវតែបក្សាសិវ្យាត្រូវតែបក្សាសិវ្យា

(2) Sang nepak tan sangkaning pituduh patut digelis atur upeksa buat

បក្សាសិវ្យាត្រូវតែបក្សាសិវ្យាត្រូវតែបក្សាសិវ្យា

panepakane, yan tan sapunika wenang sang mamurug kadanda manut

បក្សាសិវ្យា

pararem.

131. ວິສາກກາຍູງຊີບສາສຸໂນກູງເອີກິບກຸຍາກຸລາເອທາຢາ

(4) Wicara Kaputus ring pasangkepan utawi ring paruman Desa Adat.

132. ປຸກທາວິສາກກາຍູງຊີບສາສຸໂນກູງເອີກິບກຸຍາກຸລາເອທາຢາ

(5) Prade wicara punika nenten putus ring pasangkepan utawi paruman Desa

ເອທາຢາ ວິສາກກາຍູງຊີບສາສຸໂນກູງເອີກິບກຸຍາກຸລາເອທາຢາ

Adat, wicara punika kasukserahang majeng ring sang rumawos

(ຕຸງກຸວິກຸລາເອທາຢາວິບິດາກູງຊີບສາສຸໂນກູງເອີກິບກຸຍາກຸລາເອທາຢາ)

(guru wisesa utawi penegak hukum sane berwenang).

ບາບສາມຳພັນ

Pawos 128

133. ສິນາງເຈວິສາກກາຍູງຊີບສາສຸໂນກູງເອີກິບກຸຍາກຸລາເອທາຢາ

(1) Sinanggeh wicara luwir ipun :

133a. ສາມາດເອີກິບກຸຍາກຸລາເອທາຢາ

ha. Mamurug awig-awig

133b. ສາມາດເອີກິບກຸຍາກຸລາເອທາຢາ

na. Nungkasin sima agama

133c. ສາມາດເອີກິບກຸຍາກຸລາເອທາຢາ ສາມາດເອີກິບກຸຍາກຸລາເອທາຢາ

ca. Sahananing parisolah sane mawiwit kacorahan utawi solah

ສາມາດເອີກິບກຸຍາກຸລາເອທາຢາ

sane tan patut manut dresta.

បម្រើឆ្នាំមកហើយសេចក្តីស្នើសុំដំណើរការប្រើប្រាស់ប្រតិបត្តិការ
pamutus kertadesa, kengin nunasang ring MDA manut undagan.

បញ្ជីលេខ ៣១

Palet 4

ហិរញ្ញវត្ថុ

Indik Danda

បញ្ជីលេខ ១៣៧

Pawos 131

១៣៧ ធានាឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការងារសេវាសាធារណៈឲ្យបានល្អ

(1) Danda utawi pamidanda inggih punika gumanti laksana adat ngutsahayang

មធ្យមសិក្សាប្រចាំឆ្នាំសម្រាប់សិស្សស្រីប្រចាំឆ្នាំបញ្ចប់ការសិក្សាបឋមសិក្សា

mangda prasida ngawaliang kasukretan Parhyangan, Pawongan, miwah

បញ្ជីលេខ ១៣៧ ធានាឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការងារសេវាសាធារណៈឲ្យបានល្អ

Palemahan sane sampun karusak oleh pikobet miwah/utawi

វិចារណៈ

wicara.

១៣៧ ទោសប្រកាសប្រឆាំងនឹងការប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ការងារសេវាសាធារណៈឲ្យបានល្អ

(2) Tatujon paniwakan pamidanda inggih punika ngardi kasukretan sekala

អំឡុងពេល

niskala.

ບາງສາມີໂຕໜຶ່ງ

Pawos 132

1໓1 ທາງຄູ່ໜີ້ສິບສິບຍິມພູມາສາທາງສາມີໂຕໜຶ່ງ

(1) Bandesa wenang niwakang pamidanda sane kabaos tri danda.

1໓1 ຫຼືພູມາບິກາະ

(2) Tri danda luwire

1໓1 ສິບພູມາບິກາະສິບສິບຍິມພູມາຍາງບໍ່ເຊ່າ/ເຊ່າຍາງເຊ່າ

ha. Arta danda inggih punika pamidanda marupa arta/jinah makadi :

1໓1 ສາມາຍາງບາບສິບໜຶ່ງ

1. Dedosan saha panikelnyane

1໓1 ບໍ່ມີບິກາະ(ກຸ້ມກຸ້ມ)

2. Pasilih (ganti rugi)

1໓1 ບໍ່ຍິມພູມາຍາງບໍ່ເຊ່າບິບສາສິ

3. Pamidanda marupa arta lianan

1໓1 ສິບຍາງ

4. Kerampag.

1໓1 ສິບພູມາບິກາະສິບສິບຍິມພູມາຍາງສິບສິບຍິມພູມາຍາງ

na. Jiwa danda inggih punika pamidanda “antuk nglaksanayang

ບາບສາມາຍາງບິກາະສິບສິບຍິມພູມາຍາງ

parilaksana” pinaka danda ipun minakadi :

1໓1 ຍາງສາມາຍາງ

1. Mangaksama,

ឆ្នាំ៣១៧៧

SARGAH X

បបញ្ចក្សត្ថតេធនធិបុរ

WEWANGUNAN DESA ADAT MIWAH

បបិដកតវិរុដតាវត្ថតេធនធិ

WEWIDANGAN PERDESAAN DESA ADAT

បុរាសិវ៧៧៧៧

Pawos 135

១៧៧ បបញ្ចក្សត្ថតេធនធិបុរេវត្ថិបុត្តិកតាធិ

(1) Ngawangun Desa Adat tatujon ipun minakadi :

១៧៧ បុរេវត្ថិបុត្តិកតាធិបុរេវត្ថិបុត្តិកតាធិ

ha. Ngukuhang Titi Krama, lan budaya tradisional krama Bali.

១៧៧ តិប្បាបិកតាធិបុរេវត្ថិបុត្តិកតាធិ

na. Nincapang Kasukretan Krama Desa Adat.

១៧៧ តិប្បាបិកតាធិបុរេវត្ថិបុត្តិកតាធិបុរេវត្ថិបុត្តិកតាធិ

ca. Nagingin pabuat Krama Desa Adat sajeroning paajah-ajah lan

បិបេបុត្តិកតាធិបុរេវត្ថិបុត្តិកតាធិបុរេវត្ថិបុត្តិកតាធិ

pemajuan budaya sane kadasarin antuk “ Tri Hita Karana “ lan

បុរេវត្ថិបុត្តិកតាធិបុរេវត្ថិបុត្តិកតាធិ

“Sad Kerthi Nangun Loka Bali “.

1.11 និច្ចាប័ណ្ណសហគមន៍បំណុលនិមិត្តសុភ័យសិទ្ធិសាស្ត្រ

ra. Nincapang sahananing piranti-piranti sane prasida kaanggen

ក្រុមសហគមន៍

nglimbakang Desa Adat.

1.12 បេតិកភណ្ឌសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ

(2) Pawangunan desa adat kalaksanayang madasar antuk Gilik-saguluk,

បេតិកភណ្ឌសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ
paras-paros, Salunglung-sabhayantaka, Sarpanaya, nyihnyayang satyam

(ភ័យសុខភាព) តែម្យ៉ាង(ភ័យសុខភាព) លាភ

(kebenaran) Siwam (Kebahagiaaan) lan

សុខភាព(ភ័យសុខភាព) ។

Sundaram (Keharmonisan).

1.13 បេតិកភណ្ឌសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ

(3) Ngawangun ring Desa Adat kapalih dados tiga:

1.13.1 បេតិកភណ្ឌសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ

ha. Palet Pangrencana (perencanaan).

1.13.2 បេតិកភណ្ឌសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ

na. Palet Panglaksana (pelaksanaan).

1.13.3 បេតិកភណ្ឌសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ

ca. Palet Panureksan (pengawasan).

1.31 វិធានការនិច្ចាប័ណ្ណសហគមន៍សាស្ត្រសិល្បៈបុរាណសិល្បៈ

(4) Ring sajeroning ngrencanayang wewangunan Desa Adat wenten

ស្នូលគំនិតនៃសេចក្តីស្រឡាញ់

swadharma ngawerdiang Desa Adat:

១២១ កង្វះខាតនៃសេចក្តីស្រឡាញ់

ha. Ngawerdiang kasukretaning Krama Desa Adat.

១២២ មិនស្រឡាត់ស្រឡាញ់នឹងសេចក្តីស្រឡាត់ស្រឡាញ់

na. Mapikukuh adat, agama, budaya lan dresta.

១២៣ និរន្តរភាពនៃសេចក្តីស្រឡាត់ស្រឡាញ់

ca. Nincapang swabawaning Krama Desa Adat.

១២៤ មិនស្រឡាត់ស្រឡាញ់នឹងសេចក្តីស្រឡាត់ស្រឡាញ់

ra. Maparikrama ring sajeroning ngawangun Desa Adat.

១២៥ មិនស្រឡាត់ស្រឡាញ់នឹងសេចក្តីស្រឡាត់ស្រឡាញ់

ka. Malarapan antuk saling asah, asih, asuh, sagilik-

សេចក្តីស្រឡាត់ស្រឡាញ់នឹងសេចក្តីស្រឡាត់ស្រឡាញ់

saguluk, paras paros, salunglung sabayantaka, sarpanaya.

ບໍລິຫານ 141

Indik 2

ບໍລິຫານ 141

Pelestarian

ບາງກາ 141

Pawos 140

141 ປູງກາງທາດຂາດສາມູນຕິຣາສາກທາດບໍລິຫານທາດຍາງກາ

(1) Prajuru Desa Adat kasarengin Sabha Desa lan Kertha Desa madruwe

ສຸວັດຍາຕາບໍລິຫານທາດຍາງກາ

swadarma ngalestariang lan ngukuhang budaya Bali.

ឯកទ្ប ១៣
SARGAH XIII

បឡុប
PAMUPUT

បុរស ១៤២
Pawos 142

១៣ ឧបត្ថម្ភប្រតិបត្តិការកម្រិតប្រតិបត្តិការប្រតិបត្តិការប្រតិបត្តិការ

(1) Awig-awig puniki kamargiang ngawit kararemin utawi kapaigum.

១៤២ សកលវិញ្ញាបនបត្រសេដ្ឋកិច្ចសាស្ត្រសេដ្ឋកិច្ចសាស្ត្រសេដ្ឋកិច្ចសាស្ត្រ

(2) Sakaluwiring sane wenten saderengnya patut kanutang ring sadaging

ឧបត្ថម្ភប្រតិបត្តិការ

awig-awig puniki.

144 ອະນຸຍາດໃຫ້ສາມາດບັນທຶກຜົນສາມາດສູງຂອງບັນດາ

(1) Awig-awig puniki kaparipurnayang saha kacumpuin ring Paruman

ຖາວອນຊາວບ້ານທີ່ກຳລັງມາເຮັດບາງສາມີ (ບາງສາມີ) ທີ່

Desa Adat Banjar ring rahina Wraspati Umanis Wuku Dunggulan,

ທາງຕາເວັນຕົກ ທີ່ມາດຕະຖານ 1 ທີ່ 29 ຕຸລາ 2024

tanggal 29 Pebruari 2024.

ສາມີບິດຊາວບ້ານທີ່ອະນຸຍາດໃຫ້ສາມາດສູງຂອງບັນດາ

Kapipil madasar antuk uger awig lan Dresta sane wenten ring

ຖາວອນຊາວບ້ານທີ່ກຳລັງມາເຮັດບາງສາມີ (ບາງສາມີ) ທີ່

Desa Adat Banjar tur Kakukuhang saha Kalingga tanganin

ບາງສາມີ ທີ່ມາດຕະຖານ 1 ທີ່ 29 ຕຸລາ 2024

Prajuru Desa Adat Banjar.



Ida Bagus Kosala

ບາດຮຽງບກຫຼາຍຫລື
Patajuh Perahyangan

ດີກຸລກຮຽງຮບຸ
Gede Rat Suarjawa

ບາດກິສາລີ 1 ຫລື
Panyarikan 1

ສິບຮຽງສຸພຸລາ
Sang Putu Suyadnyana

ບາດຮຽງບກຼຍບາລີ
Patajuh Palemahan

ບິດາກຸລາຍິປຸກ
Ida Komang Wiadnya

ບາດກິສາລີ 2 ຫລື
Panyarikan 2

ດຸລາບຸລິຮຽງຮບຸ
Dewa Ketut Sutana


ບຸກຄົນບາງພາກສາ
Patajuh Pawongan


ກຸສິນິເກຕູວິດີ້າ
Gusti Ketut Widia

ບຸກຄົນບາງພາກສາ
Patengen 1


ນິຍອມຫຼ້າເບລີ້
Nyoman Hartawan

ບຸກຄົນບາງພາກສາ
Patengen 2


ນິຍອມມອກສາລາ
Nyoman Moksala

ສັນິບາລູຫຼ່າວຂາຍູ້ຕາລີ
Kelian Banjar Adat Ambengan



ປູຕູສູພຸດຣາ
Putu Supendra

ສັນິບາລູຫຼ່າວຂາຍູ້ນລິ
Kelian Banjar Adat Melanting



ປູຕູກອມ
Putu Gama

ឆ័រណីហត្ថក្នុងឧបាទ្វីបឆ័រ

Kelian Banjar Adat Sekar



Dewa Nyoman Mariasa

ឆ័រណីហត្ថក្នុងឧបាទ្វីបឆ័រ

Kelian Banjar Adat Munduk



Ida Bagus Putu Putra

ឆ័រណីហត្ថក្នុងឧបាទ្វីបឆ័រ

Kelian Banjar Adat Perampas



Made Budi Adnyana

ឆ័រណីហត្ថក្នុងឧបាទ្វីបឆ័រ

Kelian Banjar Adat Pegentengan



Ida Putu Santosa

ឆ័រណីហត្ថក្នុងឧបាទ្វីបឆ័រ

Kelian Adat Santal





Made Yudana

បញ្ជី
Pangrampih,

មតិកិច្ចសន្យា(១៤មិកាឆ្នាំ១៩៧១)
Majelis Desa Adat (MDA)

ក្រុងបុរេបាណូ
Kabupaten Buleleng

ក្រុងមឌ្យ
Bandesa Madya



មតិកិច្ចសន្យា(១៤មិកាឆ្នាំ១៩៧១)
I Dewa Putu Budharsa, SH.

មតិកិច្ចសន្យា(១៤មិកាឆ្នាំ១៩៧១)
Majelis Desa Adat (MDA)

ក្រុងបាណូ
Kecamatan Banjar

ក្រុងអាលីតាន
Bandesa Alitan.



មតិកិច្ចសន្យា(១៤មិកាឆ្នាំ១៩៧១)
I Putu Darsana

සහකාරිකා
Saha Kauningin

විදිනිගුණගනනවුරු
MAJELIS DESA ADAT PROVINSI BALI

නමුත්:

Nomor: 008/AWG-B/MDAPC VII/2020

නමුත්:

Tanggal: 27 JUN 2020

තනුගනන
Bandesa Agung

විදිනිගනන
Panyarikan Agung



විදිනිගනන
Ida Panglingsir Agung Putra Sukahet

විදිනිගනන
Dr. Dewa Nyoman Rai Asmara Putra, SH.,M.H.

Telah Dicatatkan
Pada Dinas Pemajuan Masyarakat Adat Provinsi Bali
Tanggal : 13 Agustus 2025
Registrasi Nomor : A/0070/0098/006/01/DPMA/2025